



ក្រសួងអប់រំយុវជន និងកីឡា
MINISTRY OF EDUCATION YOUTH AND SPORTS
វិទ្យាស្ថាន វ៉ាន់ដា
VANDA INSTITUTE



របាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សា
ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ
អេស៊ីលីដា ភីអិលស៊ី

ANALYSIS OF THE FINANCIAL STATEMENTS
ACLEDA BANK PLC

ជំនាញ: សវនកម្ម
រៀបរៀងដោយ: ហេង ចន្ទ្រា
អត្តលេខ: MA20/035
ឆ្នាំសិក្សា : ឆ្នាំ២០២២ - ២០២៤



ក្រសួងអប់រំយុវជន និងកីឡា

MINISTRY OF EDUCATION YOUTH AND SPORTS

វិទ្យាស្ថាន វ៉ាន់ដា

VANDA INSTITUTE



របាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សា

ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ

អេស៊ីលីដា ភីអិលស៊ី

ANALYSIS OF THE FINANCIAL STATEMENTS

ACLEDA BANK PLC

ជំនាញៈ សវនកម្ម

សាស្ត្រាចារ្យណែនាំ ៖ បណ្ឌិត កង ឱម

បេក្ខបណ្ឌិត យ៉ាក តុដ្ឋី

ឆ្នាំសិក្សា ៖ ឆ្នាំ២០២២ - ២០២៤



**គណៈកម្មការត្រួតពិនិត្យរបាយការណ៍ស្រាវជ្រាវបញ្ចប់ការសិក្សា
ប្រធានបទ៖ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី**

សាស្ត្រាចារ្យណែនាំ

សាស្ត្រាចារ្យណែនាំ

បេក្ខបណ្ឌិត យ៉ាក រុទ្ធី

បណ្ឌិត កង ឌឹម

**គណៈកម្មការអភិវឌ្ឍន៍កម្មវិធីសិក្សា និងស្រាវជ្រាវ
ប្រធាន**

ប្រធានមជ្ឈមណ្ឌលស្រាវជ្រាវ

បណ្ឌិត ហ៊ុ គុជគន្ធលីនណា

បណ្ឌិត សេង សំអឿន

នាយកវិទ្យាស្ថាន

បណ្ឌិត ហេង វ៉ាន់ដា

អារម្ភកថា

ក្រោយពីបានសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ជំនាញសវនកម្ម នៅវិទ្យាស្ថាន វ៉ាន់ដា អស់រយៈពេល២ឆ្នាំ សិក្សារួចមក ខ្ញុំបានទទួលនូវចំណេះដឹងជាច្រើន ដែលពាក់ព័ន្ធនឹងមុខវិជ្ជាសវនកម្ម គណនេយ្យ ពន្ធ ជាពិសេសយល់ច្បាស់ថាជំនាញសវនកម្ម គឺជាជំនាញមួយដ៏មានសារៈសំខាន់ សម្រាប់តម្រូវការស្ថាប័នទាំងអស់ មិនថាស្ថាប័នរដ្ឋ ស្ថាប័នឯកជន ឬអង្គការក្រៅរដ្ឋាភិបាលឡើយ។ ក្នុងនោះផងដែរដើម្បីឱ្យការសិក្សារបស់ និស្សិតកាន់តែស៊ីជម្រៅលើជំនាញរបស់ខ្លួន វិទ្យាស្ថានក៏បានបញ្ចូលមុខវិជ្ជាជាច្រើន ដែលពាក់ព័ន្ធទៅនឹងកម្មវិធីសិក្សាទៅតាមកម្រិត ពីឆ្នាំសិក្សាទីមួយ រហូតដល់ឆ្នាំសិក្សាទីពីរដែលត្រូវបញ្ចប់ការសិក្សា។

គ្រប់មុខវិជ្ជាទាំងអស់សុទ្ធសឹងតែជាយានសម្រាប់ឱ្យនិស្សិតយកទៅប្រើប្រាស់នៅក្នុងវិស័យការងារបាន ជាពិសេសនោះ គឺមុខវិជ្ជាគណនេយ្យដែលស្ថាប័នត្រូវឱ្យបុគ្គលិកពាក់ព័ន្ធត្រូវមានចំណេះដឹង ដើម្បីរៀបចំ និង កាន់កាប់បញ្ជីគណនេយ្យឱ្យបានត្រឹមត្រូវ ស្របទៅតាមការណែនាំរបស់អគ្គនាយកដ្ឋានពន្ធដារ ដើម្បីជៀសវាង នូវបញ្ហាផ្សេងៗដែលអាចកើតមានឡើង និងធ្វើឱ្យមានការរាំងស្ទះដល់ដំណើរការអាជីវកម្មនានាទៅថ្ងៃក្រោយ។ ដោយខ្ញុំបាទយល់ថាចំណេះដឹងខាងគណនេយ្យ ជាចំណេះដឹងបន្ថែមមួយទៀតដ៏មានសារៈសំខាន់ សម្រាប់ សវនករទាំងអស់បានធ្វើការសិក្សាស្វែងយល់ និងស្របពេលដែលខ្ញុំបាទមានឱកាសបានសរសេររបាយការណ៍ ស្រាវជ្រាវបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផងនោះ ទើបខ្ញុំបាទសម្រេចចិត្តជ្រើសរើសនូវប្រធានបទ មួយស្តីពី «ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ របស់ធនាគារ អេស៊ីលីដា កីអិលស៊ី» យកមកធ្វើការសិក្សាស្រាវជ្រាវ និងចងក្រងជារបាយការណ៍ក្នុងគោលបំណងឱ្យអ្នកអាន និងអ្នកស្រាវជ្រាវក្រោយៗទៀតឱ្យយល់កាន់តែច្បាស់ ពីគណនេយ្យ។ ខ្ញុំសង្ឃឹមថា ការរៀបចំរបាយការណ៍ស្រាវជ្រាវនេះ នឹងបានចូលរួមចំណែកក្នុងការស្រាវជ្រាវ របស់និស្សិតជំនាន់ក្រោយៗ ព្រមទាំងអ្នកដទៃទៀតដែលមានបំណងលើ ការសិក្សាពីជំនាញគណនេយ្យ ។

ជាទីបញ្ចប់ខ្ញុំបាទសូមមេត្តាខន្តីអភ័យទោសពីសំណាក់សាស្ត្រាចារ្យ រាមច្បង និងមិត្តអ្នកអាន នូវរាល់ កំហុសឆ្គងដែលកើតមានដោយអចេតនានៅក្នុងរបាយការណ៍ស្រាវជ្រាវនេះ ហើយខ្ញុំរីករាយនិងទទួលយករាល់ ការរិះគន់ក្នុងន័យស្ថាបនា ដើម្បីឱ្យការរៀបចំលើកក្រោយៗទៀតមានភាពល្អប្រសើរ។

សេចក្តីថ្លែងអំណរគុណ

ខ្ញុំបាទជានិស្សិតថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ជំនាន់ទី២០ ជំនាញសវនកម្មនៃវិទ្យាស្ថាន វ៉ាន់ដា

សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទូលំទូលាយចំពោះ៖

លោកឪពុក និងអ្នកម្តាយដែលបានផ្តល់កំណើត ហើយខិតខំបីបាច់ថែរក្សាកូន ព្រមទាំងផ្គត់ផ្គង់ដល់កូនសព្វបែបយ៉ាងខិតខំលើកទឹកចិត្តកូនក្នុងការសិក្សាតាំងពីកូនចូលរៀនដំបូងរហូតមកដល់ពេលនេះ និងបានបង្រៀនកូនឱ្យចេះស្នេហាជាតិមាតុភូមិកម្ពុជា។

នាយក គណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យនៃវិទ្យាស្ថាន វ៉ាន់ដា ដែលជានិច្ចកាលតែងតែផ្តល់នូវការលើកទឹកចិត្ត អនុគ្រោះដល់ខ្ញុំបាទរហូតធ្វើឱ្យការសិក្សាបានបញ្ចប់ និងទទួលបានជោគជ័យគួរជាទីមោទនៈ ។

ជាពិសេសសាស្ត្រាចារ្យ **បណ្ឌិត កង ឱម** និងសាស្ត្រាចារ្យ **យ៉ាក វុឌ្ឍិ** ដែលលោកបានផ្ញើតំណែងពេលវេលាដ៏មានតម្លៃ ដើម្បីជួយណែនាំដល់ការសរសេររបាយការណ៍របស់ខ្ញុំបាទឱ្យរឹតតែមានភាពល្អប្រសើរ។

ជាទីបញ្ចប់ខ្ញុំបាទ សូមលើកដៃសំពះបួងសួងដល់គុណព្រះតេជគ្រឹះ និងវត្តស័ក្តិសិទ្ធិក្នុងលោក ជួយបីបាច់ថែរក្សាដល់លោកអ្នកមានគុណខាងលើឱ្យជួបតែសេចក្តីសុខគ្រប់ប្រការកុំបីអាក់ខានឡើយ។

សូមគោរពជូនពរដល់គុណបការជនទាំងអស់ សូមជួបប្រទះនូវពុទ្ធពរទាំងបួនប្រការ ដ៏មហាប្រសើរ គឺ៖ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អំណះអំណាច

ខ្ញុំបាទសូមធានាអះអាង និងទទួលខុសត្រូវលើខ្លឹមសារនៅក្នុងរបាយការណ៍ស្រាវជ្រាវនេះថា របាយការណ៍ស្រាវជ្រាវនេះ គឺជាស្នាដៃស្រាវជ្រាវផ្ទាល់របស់ខ្ញុំបាទ ដោយគ្មានពាក់ព័ន្ធជាមួយសារណា ឬរបាយការណ៍ស្រាវជ្រាវរបស់អ្នកផ្សេងទៀតឡើយ។ ចំពោះទិន្នន័យលទ្ធផលនៃការស្រាវជ្រាវដែលមានក្នុងរបាយការណ៍ស្រាវជ្រាវនេះ គឺថ្មីហើយក៏មិនទាន់មានជនណាម្នាក់យកទៅប្រើប្រាស់នៅក្នុងសារណា ឬរបាយការណ៍ស្រាវជ្រាវរបស់គេឡើយ។

ថ្ងៃ.....ខែ.....ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧

ភ្នំពេញ ថ្ងៃទី.....ខែ.....ឆ្នាំ២០២...

ហត្ថលេខា

សេចក្តីសង្ខេបនៃការស្រាវជ្រាវ

ធនាគារអេស៊ីលីជាត្រូវបានបង្កើតឡើងក្នុងខែ មករា ឆ្នាំ ១៩៩៣ ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាល មួយមានទិសដៅអភិវឌ្ឍន៍មុខរបរខ្នាតតូចបំផុត និងខ្នាតតូច ។ ហើយបន្ទាប់មកទៀតធនាគារបានពង្រីក បណ្តាញប្រតិបត្តិការគ្របដណ្តប់គ្រប់ខេត្តរាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា ក្នុងការរកប្រាក់ចំណេញ ដែលធនាគារនាំមកនូវនិរន្តរភាព និងបានកម្លាយខ្លួនទៅជាធនាគារពាណិជ្ជ ។ បច្ចុប្បន្ន ធនាគារ អេស៊ីលី ជា មានទ្រព្យសកម្មសរុប ៦,៥៥១,៤៩៤ លានដុល្លារអាមេរិក, ប្រាក់បញ្ញើ ៤,៦១១,៣០ លានដុល្លារអាមេរិក និងសមតុល្យឥណទាន ៤,៤៧១,៣០ លានដុល្លារអាមេរិក នៅលើដៃអតិថិជនជាង ៥២ ម៉ឺននាក់ ដែលក្នុងនោះមាន ៥៥.១០% ជាស្ត្រី ។ ធនាគារមានបុគ្គលិកសរុប ១២.០១៣នាក់ កំពុងបម្រើការងារនៅ ក្នុង ២៦៣ សាខាគ្រប់ខេត្ត-រាជធានី នៃព្រះរាជាណាចក្រកម្ពុជា ។

រីឯការរៀបចំរបាយការណ៍ហិរញ្ញវត្ថុវិញធនាគារបានលើកយកនូវរបាយការណ៍ចំនួន ៥ ដូចជា របាយការណ៍តុល្យការ របាយការណ៍លទ្ធផល របាយការណ៍លំហូរសាច់ប្រាក់ របាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ។ ដែលរបាយការណ៍ណាមួយបានបង្ហាញយ៉ាង ច្បាស់អំពីសកម្មភាពរកស៊ីរបស់ក្រុមហ៊ុន ក្នុងការរៀបចំរបាយការណ៍មានភាពងាយស្រួលឲ្យអ្នកប្រើប្រាស់ ងាយស្រួលក្នុងការមើលនិងធ្វើការសម្រេចចិត្ត។ ដូចជា៖ ចំណូលបានពីការប្រាក់ ចំណាយការប្រាក់ ទ្រព្យ សកម្មរយៈពេលខ្លីបំណុលដែលបានមកពីប្រាក់បញ្ញើរបស់អតិថិជន ប្រាក់បញ្ញើនៅធនាគារផ្សេងៗឥណទាន និងបុរេប្រទានអតិថិជន ក៏មានការកើនឡើង ធនាគារមានលទ្ធភាពបង្កើនទ្រព្យសកម្មរបស់ខ្លួនឱ្យកើនឡើង ដែលសំវិធានធនធានលើប្រាក់ចំណេញវិញ មានការថយចុះ ទុនបម្រុងមានការកើនឡើង ទ្រព្យសកម្មសរុប មានការកើនឡើងចំណុចទាំងនេះហើយសុទ្ធតែបង្ហាញពីភាពខ្លាំង របស់ធនាគារដែលធ្វើឱ្យអតិថិជនជឿទុក ចិត្តបាន ។

ម្យ៉ាងវិញទៀតយើងក៏ឃើញថាធនាគារក៏មានចំណុចខ្វះខាតបន្តិចបន្តួចផងដែរដូចជាធាតុមួយចំនួន នៅក្នុងរបាយការណ៍អាចធ្វើឲ្យអ្នកប្រើប្រាស់ពិបាកមើលបន្តិចជាពិសេសពាក្យគន្លឹះមួយចំនួនដែលពិបាកក្នុង ការយល់។ ដូចជា ចំណូលសុទ្ធលើកម្រៃជើងសាមានចំនួនទឹកប្រាក់កើនឡើង ចំណែកឯសិទ្ធិនៃការប្រើ ប្រាស់ទ្រព្យសកម្មមានទឹកប្រាក់ថយចុះ ទ្រព្យសកម្មពន្យារនៃការបង់ពន្ធមានទឹកប្រាក់ថយចុះ បំណុលពន្ធ លើប្រាក់ចំណេញមានការថយចុះ។ ទាំងនេះហើយធ្វើឲ្យអតិថិជនមួយចំនួនតូចមានចិត្តរង់ចាំពិបាកក្នុងការ សម្រេចចិត្ត ។

តាមរយៈការសិក្សាស្រាវជ្រាវអំពី ការវិភាគលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ អេស៊ីលី គឺអិលស៊ី រួចមក ខ្ញុំបាទអាចសន្និដ្ឋានបានថា ការរកស៊ីរបស់ធនាគារមានភាពប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលបញ្ជាក់ពី ភាពខ្លាំងរបស់ធនាគារក្នុងការផ្តល់ទំនុកចិត្តនិងភាពជឿជាក់ដល់អតិថិជន។

មាតិកា

ទំព័រ

អារម្ភកថា	i
សេចក្តីថ្លែងអំណរគុណ	ii
អំណះអំណាង	iii
សេចក្តីសង្ខេបនៃការស្រាវជ្រាវ	iv

ជំពូកទី១: សេចក្តីផ្តើម

១.១ លំនាំបញ្ហានៃការស្រាវជ្រាវ.....	១
១.២ ចំណេញបញ្ហានៃការស្រាវជ្រាវ	១
១.៣ គោលបំណងនៃការស្រាវជ្រាវ	២
១.៤ ទំហំ ដែនកំណត់និងវិសាលភាព នៃការស្រាវជ្រាវ.....	២
១.៥ វិធីសាស្ត្រនៃការស្រាវជ្រាវ.....	២
១.៦ សារៈសំខាន់នៃការស្រាវជ្រាវ	៣
១.៧ រចនាសម្ព័ន្ធនៃការស្រាវជ្រាវ.....	៣

ជំពូកទី២: លើកទ្រឹស្តី

២.១ លក្ខណៈទូទៅនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ	៦
២.១.១ និយមន័យរបាយការណ៍ហិរញ្ញវត្ថុ.....	៦
២.១.២ ប្រវត្តិរបស់របាយការណ៍ហិរញ្ញវត្ថុ.....	៧
២.១.៣ ទ្រឹស្តីអ្នកប្រាជ្ញាលើរបាយការណ៍ហិរញ្ញវត្ថុ	៨
២.២ សមាសធាតុរបាយការណ៍ហិរញ្ញវត្ថុ	៩
២.២.១ និយមន័យសមាសធាតុរបាយការណ៍ហិរញ្ញវត្ថុ.....	៩
២.២.២ ប្រវត្តិសមាសធាតុរបាយការណ៍ហិរញ្ញវត្ថុ.....	១២
២.៣ វិធីសាស្ត្រវិភាគរបាយការណ៍ហិរញ្ញវត្ថុ	១៣
២.៣.១ និយមន័យនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ	១៣
២.៣.២ ការវិភាគដោយប្រើប្រាស់រូបមន្តអនុបាត.....	១៤

ជំពូកទី៣: លទ្ធផលនៃការស្រាវជ្រាវ

៣.១ ស្ថានភាពទូទៅរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី	២១
៣.១.១ ប្រវត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី.....	២១
៣.១.២ ទស្សនវិស័យ និងបេសកកម្មរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី.....	២៣
៣.១.៣ ផ្លាកសញ្ញា (LOGO).....	២៣
៣.១.៤ គោលនយោបាយរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី	២៤
៣.១.៥ រចនាសម្ព័ន្ធនៃធនាគារ	២៤

៣.២ របាយការណ៍ហិរញ្ញវត្ថុរបស់ អេស៊ីលីដា ភីអិលស៊ី	២៨
៣.៣ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ២០២០-២០១៩	៣៣
៣.៣.១ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមដ្ឋានដេក (គិតជាដុល្លារ).....	៣៣
ក. របាយការណ៍លទ្ធផល	៣៣
ខ. របាយការណ៍តុល្យការ	៣៦

ជំពូកទី៤: ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ

៤.១ ការវិភាគលើចំណុចខ្លាំង	៤២
៤.២ ការវិភាគលើចំណុចខ្សោយ	៤៣

ជំពូកទី៥: សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

៥.១ សេចក្តីសន្និដ្ឋាន.....	៤៥
៥.២ ការផ្តល់អនុសាសន៍.....	៤៥

ឯកសារយោង

ឧបសម្ព័ន្ធ

ជំពូកទី១ សេចក្តីផ្តើម

១.១. លំនាំបញ្ហានៃការស្រាវជ្រាវ

ប្រទេសកម្ពុជា យើងសព្វថ្ងៃជាប្រទេសដែលកំពុងនឹងអភិវឌ្ឍន៍ ហើយរាជរដ្ឋាភិបាលបាន ខិតខំប្រឹងប្រែងទាក់ទាញ អ្នកវិនិយោគនៅក្រៅប្រទេសមកវិនិយោគឱ្យបានច្រើនលើគ្រប់វិស័យ នៅក្នុងប្រទេសកម្ពុជា មិនថា វិស័យកសិកម្មឧស្សាហកម្ម វាយនភណ្ឌរោងចក្រ សហគ្រាស វិស័យទេសចរណ៍ និងវិស័យផ្សេងៗ ជាច្រើនទៀត ដើម្បីជួយដល់ ការពង្រឹងសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជាយើងឲ្យមានភាពរីកចម្រើនឡើងជាលំដាប់នៅក្នុងនោះផងដែរ យើងឃើញមានវិស័យមួយដែលអាចជួយ សម្រួលដល់ការធ្វើអាជីវកម្ម ទាំងខ្នាតតូច និងខ្នាតធំឬក៏ខ្នាតមធ្យមឱ្យមានដំណើរការយ៉ាងល្អ បានលឿននិងឆាប់រហ័សនោះ គឺវិស័យធនាគារ ។ វិស័យធនាគារនេះផងដែរបច្ចុប្បន្ន នៅក្នុងប្រទេសកម្ពុជាយើងឃើញមានច្រើន សម្រាប់ផ្តល់សេវាជូនអតិថិជនរបស់ខ្លួនរៀងៗខ្លួនរបស់ពួកគេដូចជាការផ្តល់ឥណទានជាដើម។ ហើយវិស័យធនាគារនេះបានជួយផ្តល់សេវាយ៉ាងលឿនឆាប់រហ័ស ដូចជាការជាការបង់ថ្លៃទឹកភ្លើង ធ្វើការផ្ញើប្រាក់ពីកន្លែងមួយទៅកន្លែងមួយទៀត ពីប្រទេសមួយទៅប្រទេសមួយផ្សេងទៀតយ៉ាងងាយស្រួលនិងមានសុវត្ថិភាពបំផុត។ដូច្នេះហើយវិស័យធនាគារបានជួយដល់សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាយើងមួយផ្នែកធំក្នុងការអភិវឌ្ឍន៍ប្រទេសជាតិ។

ទន្ទឹមនឹងនេះដែរ ការគ្រប់គ្រងលំហូរសាច់ប្រាក់ ត្រូវបានទទួលការចាប់អារម្មណ៍ខ្ពស់ នៅក្នុងស្ថាប័ននីមួយៗដែលមានប្រតិបត្តិការសាច់ប្រាក់ ជាប្រតិបត្តិការចម្បង ដូចនេះធនាគារទាំងអស់តម្រូវឱ្យមានការគ្រប់គ្រង និងត្រួតពិនិត្យរបាយការណ៍សាច់ប្រាក់ឱ្យបានច្បាស់លាស់ ដើម្បីងាយស្រួលក្នុងការផ្គត់ផ្គង់សាច់ប្រាក់ឱ្យបានគ្រប់គ្រាន់ និងទាន់ពេលវេលា ជាពិសេសធ្វើឱ្យអតិថិជនមានទំនុកចិត្តក្នុងការដាក់ប្រាក់-ដកប្រាក់ពីធនាគារ ត្រូវតែបង្ហាញនូវរបាយការណ៍ហិរញ្ញវត្ថុ មួយចំនួនដែលមានលក្ខណៈត្រឹមត្រូវនិងលម្អិតជូនដល់សាធារណជន។

សរុបមកដោយយល់ឃើញថារបាយការណ៍ហិរញ្ញវត្ថុគឺជា របាយការណ៍មួយដែលមានសារៈសំខាន់នៅក្នុងធនាគារដោយបង្ហាញជូនដល់សាធារណជន ក្នុងការអាន វិភាគ និងធ្វើការសម្រេចចិត្តលើផ្នែកសេដ្ឋកិច្ចរបស់ខ្លួន។ ហេតុដូច្នេះហើយទើប ខ្ញុំបាទបានជ្រើសរើសយកប្រធានបទមួយមកបកស្រាយនោះគឺ “ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អេស៊ីលីដា ក៏អិលស៊ី ”

២. បំណងបញ្ហានៃការស្រាវជ្រាវ (Problem Statement)

ដោយមើលឃើញថា ធនាគារអេស៊ីលីដា ក៏អិលស៊ី គឺជាធនាគារមួយដែលទទួលបាននូវទំនុកចិត្តពីអតិថិជនជាច្រើនក្នុងការដក-ដាក់ប្រាក់ ថែមទាំងអាចទាក់ទាញអ្នកវិនិយោគទាំងក្នុងស្រុក និង ក្រៅស្រុកបានទៀតផងដោយសារតែពួកគាត់បានធ្វើការវិភាគយ៉ាងលម្អិតទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារមុន នឹងសម្រេចចិត្តធ្វើការវិនិយោគ ប៉ុន្តែក៏មានអតិថិជនមួយចំនួនមានចម្ងល់ ទៅលើរបាយការណ៍ហិរញ្ញវត្ថុ ដូចជា៖

១. តើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារអេស៊ីលីជាមានសមាសធាតុអ្វីខ្លះ?
២. តើធនាគារអេស៊ីលីជាគេធ្វើការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមវិធីសាស្ត្របែបណា?

៣. គោលបំណងនៃការស្រាវជ្រាវ (Research Objectives)

គោលបំណងនៃការស្រាវជ្រាវនេះគឺដើម្បីពង្រឹងនូវចំណេះដឹងថ្មីៗគំនិតផ្នែកប្រឌិត និងឱ្យយល់កាន់តែច្បាស់និងចង់សិក្សាឱ្យកាន់តែស៊ីជម្រៅទៅលើការ វិភាគរបាយការណ៍ហិរញ្ញវត្ថុប្រកបទៅដោយប្រសិទ្ធភាព ដែលអាចជឿទុកចិត្តបាន យើងត្រូវសិក្សាស្វែងយល់ដូចខាងក្រោម៖

- ស្វែងយល់ពីទ្រឹស្តី និងនិយមន័យនៃការ វិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ
- បង្ហាញពីសមាសធាតុសំខាន់ៗនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ
- ស្វែងយល់ពីប្រវត្តិ និងស្ថានភាពទូទៅរបស់ធនាគារ អេស៊ីលីជា ក៏ដូចជា
- សិក្សាពីរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អេស៊ីលីជា ក៏ដូចជា
- សិក្សាពីព័ត៌មានដែលបានបង្ហាញក្នុងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អេស៊ីលីជា ក៏ដូចជា
- ពិនិត្យមើលស្ថានភាពហិរញ្ញវត្ថុនឹងលទ្ធផលដែលធនាគារសម្រេចបាន។
- ស្វែងយល់ពីវិធីសាស្ត្រក្នុងការវិភាគរបាយការណ៍ហិរញ្ញវត្ថុ ធនាគារ អេស៊ីលីជា ក៏ដូចជា

៤. ទំហំ ដែនកំណត់និងវិសាលភាពនៃការស្រាវជ្រាវ (Scope and Limitation of Research)

៤.១ ទំហំ និង ដែនកំណត់ (Limitation)

ទំហំនិងដែនកំណត់នៃស្រាវជ្រាវនេះខ្ញុំបាទបានលើកយករបាយការណ៍ហិរញ្ញវត្ថុចំនួនពីរតែប៉ុណ្ណោះ គឺ របាយការណ៍លទ្ធផល (Income Statement) និង របាយការណ៍តុល្យការ (Balance Sheet) របស់ធនាគារ អេស៊ីលីជា ក៏ដូចជា នៅការិយាល័យកណ្តាល អគារលេខ ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ ស្រះចក ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩ ។

៤.២ វិសាលភាព (Scope)

វិសាលភាពនៃស្រាវជ្រាវនេះ គឺសិក្សាតែរបាយការណ៍ហិរញ្ញវត្ថុចំនួនពីរតែប៉ុណ្ណោះ គឺរបាយការណ៍លទ្ធផល (Income Statement) និង របាយការណ៍តុល្យការ (Balance Sheet) សម្រាប់ឆ្នាំ ២០១៩-២០២០ តែប៉ុណ្ណោះ ។

៥. វិធីសាស្ត្រនៃការស្រាវជ្រាវ (Research Methodology)

៥.១ ការប្រមូលទិន្នន័យ

ទាក់ទងទៅនឹងការប្រមូលទិន្នន័យ គឺទិន្នន័យបានមកតាមរយៈការណែនាំនិងផ្តល់យោបល់ពីលោកសាស្ត្រាចារ្យណែនាំ និងទិន្នន័យដែលមានការដកស្រង់ចេញពីមេរៀនដែលបានសិក្សាកន្លងមក នឹងឯកសារមួយចំនួនដែលបានទាញយកតាមរយៈគេហទំព័រ របស់ធនាគារអេស៊ីលីជា និងយោងទៅលើការស្រាវជ្រាវឯកសារពីបណ្ណាល័យរបស់និស្សិតជំនាន់មុនៗ។ ដើម្បីឱ្យកាន់តែច្បាស់ទៅលើបញ្ហាខាងលើនេះខ្ញុំបាទបានប្រមូលទិន្នន័យតាមបែបបរិមាណ និងតាមបែបគុណភាព។

៥.២ ការវិភាគទិន្នន័យ

ដើម្បីឱ្យការវិភាគនេះអាចសម្រេចបានប្រកបដោយជោគជ័យនោះ ខ្ញុំបាទនឹងធ្វើការវិភាគតាមវិធីសាស្ត្រតែមួយគត់ គឺតាមវិធីសាស្ត្របន្ទាប់បន្សំ។

៦. សារៈសំខាន់នៃការស្រាវជ្រាវ (The importance of Research)

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុផ្តល់សារៈសំខាន់ចំពោះ៖

- ធនាគារ
 - ដឹងពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួនកាន់តែច្បាស់ ងាយស្រួលក្នុងការទប់ស្កាត់ហានិភ័យ
 - ជួយឱ្យរកឃើញនូវចំណុចខ្វះខាតមួយចំនួន ដែលទាក់ទងនឹងហិរញ្ញវត្ថុរបស់ខ្លួន
 - ចូលរួមបង្កើនប្រសិទ្ធភាពក្នុងការគ្រប់គ្រងហិរញ្ញវត្ថុឱ្យកាន់តែប្រសើរ
 - ជួយឱ្យស្ថាប័នបង្កើនប្រាក់ចំណេញទ្វេរឡើង
- ក្រុមអ្នកស្រាវជ្រាវផ្ទាល់
 - ធ្វើឱ្យកាន់តែយល់ច្បាស់អំពីដំណើរការនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ
 - ដកស្រង់បទពិសោធន៍រវាងទ្រឹស្តីនិងការអនុវត្តជាក់ស្តែងទាក់ទងនឹងការវិភាគរបាយការណ៍ហិរញ្ញវត្ថុ
 - ពង្រីកចំណេះដឹង និងបទពិសោធន៍ថ្មីៗបន្ថែមពីលើការសិក្សាកន្លងមក
- សង្គមជាតិ
 - ផ្តល់ដល់អ្នកអានឱ្យយល់ពីស្ថានភាពហិរញ្ញវត្ថុពិតរបស់ធនាគារ
 - ផ្តល់ជាឯកសារ និងយោបល់ខ្លះៗសម្រាប់និស្សិតស្រាវជ្រាវជំនាន់ក្រោយ។

៧. រចនាសម្ព័ន្ធនៃការស្រាវជ្រាវ (The organization of Research)

ជំពូកទី១ សេចក្តីផ្តើម

១.១ លំនាំដើមនៃការវិភាគហិរញ្ញវត្ថុរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី

- ការលើកឡើងពីហិរញ្ញវត្ថុរបស់ធនាគារនៅប្រទេសកម្ពុជា

១.២ ចំណេញបញ្ហានៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី

- លើកសំណួរចោទសួរទាក់ទងនឹងរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី

១.៣ គោលបំណងនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី

- បង្ហាញពីគោលបំណងចម្បង

១.៤ ទំហំ ដែនកំណត់ និងវិសាលភាពនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ

១.៤.១ ទំហំ ដែនកំណត់

- យើងផ្ដោតសំខាន់លើរបាយការណ៍ចំនួនពីរគឺ របាយការណ៍លទ្ធផល និងរបាយការណ៍តុល្យការដោយប្រើវិធីសាស្ត្រវិភាគគិតជាភាគរយ (តាមជួរដេក និងតាមជួរឈរ) និងវិភាគតាមអនុបាត។

១.៤.២ វិសាលភាព

- បង្ហាញពីរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារអេស៊ីលីដារយៈពេល២ឆ្នាំចាប់ពីឆ្នាំ ២០១៩-២០២០

- ១.៥ វិធីសាស្ត្រនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ
 - ១.៥.១ វិធីសាស្ត្រនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ
 - វិធីសាស្ត្រដែលប្រើប្រាស់ក្នុងការសរសេរគឺតាមបែប វិធីសាស្ត្រអនុបាត វិធីសាស្ត្របែបវិភាគគិតជា ភាគរយ និងវិធីសាស្ត្របែបប្រៀបធៀប។
 - ១.៥.២ វិធីសាស្ត្រប្រមូលទិន្នន័យ
 - ការប្រមូលទិន្នន័យ ដើម្បីសរសេរមានពីរបែប គឺតាមបែបបរិមាណ និងតាមបែបគុណភាព។
 - ១.៦ សារៈសំខាន់នៃការស្រាវជ្រាវលើការវិភាគរបាយការណ៍ហិរញ្ញវត្ថុ
 - លើកឡើងពីផលប្រយោជន៍នៃការស្រាវជ្រាវលើការវិភាគរបាយការណ៍ហិរញ្ញវត្ថុ។
 - ១.៧ រចនាសម្ព័ន្ធនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ
- ជំពូកទី២ រំលឹកទ្រឹស្តី
- ២.១ លក្ខណៈទូទៅនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ
 - ២.១.១ និយមន័យរបាយការណ៍ហិរញ្ញវត្ថុ
 - ២.១.២ ប្រវត្តិរបស់របាយការណ៍ហិរញ្ញវត្ថុ
 - ២.១.៣ ទ្រឹស្តីអ្នកប្រាជ្ញាលើរបាយការណ៍ហិរញ្ញវត្ថុ
 - ២.២ សមាសធាតុរបាយការណ៍ហិរញ្ញវត្ថុ
 - ២.២.១ និយមន័យសមាសធាតុរបាយការណ៍ហិរញ្ញវត្ថុ
 - ២.២.២ ប្រវត្តិសមាសធាតុរបាយការណ៍ហិរញ្ញវត្ថុ
 - ២.៣ វិធីសាស្ត្រវិភាគរបាយការណ៍ហិរញ្ញវត្ថុ
 - ២.៣.១ និយមន័យនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ
 - ២.៣.២ ការវិភាគដោយប្រើប្រាស់រូបមន្តអនុបាត
- ជំពូកទី៣ លទ្ធផលនៃការស្រាវជ្រាវ
- ៣.១ ស្ថានភាពទូទៅនៃធនាគារ អេស៊ីលីដា ភីអិលស៊ី
 - ៣.១.១ ប្រវត្តិរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី
 - ៣.១.២ ទស្សនវិស័យ និងបេសកកម្មរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី
 - ៣.១.៣ ផ្លាកសញ្ញា (LOGO)
 - ៣.១.៤ គោលនយោបាយរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី
 - ៣.១.៥ រចនាសម្ព័ន្ធនៃធនាគារ អេស៊ីលីដា ភីអិលស៊ី
 - ៣.២ របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី
 - ៣.២.១ របាយការណ៍លទ្ធផលបានធ្វើសវនកម្ម
 - ៣.២.២ របាយការណ៍តុល្យការបានធ្វើសវនកម្ម
 - ៣.២.៣ របាយការណ៍លំហូរសាច់ប្រាក់បានធ្វើសវនកម្ម

៣.៣ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២០

៣.៣.១ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមជួរដេក (គិតជាដុល្លារ)

ក. របាយការណ៍លទ្ធផល

ខ. របាយការណ៍តុល្យការ

៣.៣.២ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ(គិតជាដុល្លារ)

ក. របាយការណ៍លទ្ធផល

ខ. របាយការណ៍តុល្យការ

៣.៣.៣ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមអនុបាត (គិតជាដុល្លារ)

ក. ការវាស់វែងលទ្ធផលសងបំណុលរយៈពេលខ្លី

ខ. ការវាស់វែងប្រើប្រាស់ទ្រព្យសកម្ម

គ. ការវាស់វែងប្រាក់ចំណេញ

ជំពូកទី៤ ការវិភាគចំណុចខ្លាំង និងចំណុចខ្សោយ

៤.១ ការវិភាគលើចំណុចខ្លាំង

លើកឡើងពីសារៈសំខាន់នៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី

៤.២ ការវិភាគលើចំណុចខ្សោយ

លើកឡើងពីចំណុចខ្វះខាតនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារអេស៊ីលីដា ភីអិលស៊ី

ជំពូកទី៥ សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

៥.១ សេចក្តីសន្និដ្ឋាន

បង្ហាញបន្ថែមពីចំណុចខ្លាំងនិងចំណុចខ្សោយ

៥.២ ការផ្តល់អនុសាសន៍

លើកឡើងពីមតិផ្ទាល់ខ្លួន និងកែលម្អលើចំណុចខ្វះខាត

ជំពូកទី២

ការវិភាគលើរបាយការណ៍ហិរញ្ញវត្ថុ

២.១ លក្ខណៈទូទៅនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ

២.១.១ និយមន័យរបាយការណ៍ហិរញ្ញវត្ថុ

របាយការណ៍ហិរញ្ញវត្ថុ គឺជារបាយការណ៍ដែលរៀបចំឡើងដោយផ្អែកលើ វិធីសាស្ត្រគណនេយ្យ មានន័យថា ការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ បានពឹងផ្អែកទាំងស្រុងទៅលើការ កត់ត្រាទិន្នន័យរបស់គណនេយ្យនៅក្នុងបណ្តាសៀវភៅផ្សេងៗ។ វាផ្តល់បញ្ជាក់ពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមួយដូចជា ចំណូល ចំណាយទ្រព្យសកម្ម ទ្រព្យអសកម្ម លំហូរ និងសាច់ប្រាក់ចូលឬចេញ។ ដូច្នេះ យើងអាចដឹងពីចំណុចខ្លាំង ចំណុចខ្សោយ និងសក្តានុពលរបស់ក្រុមហ៊ុនតាមរយៈរបាយការណ៍ ហិរញ្ញវត្ថុរបស់វា ។ របាយការណ៍ហិរញ្ញវត្ថុ គឺជាកំណត់ត្រាផ្លូវការមួយដែលផ្តល់ព័ត៌មានហិរញ្ញវត្ថុ និងដំណើរការរបស់ អង្គភាពក្នុងរយៈពេលជាក់លាក់ណាមួយ។ ជាធម្មតាពួកវាត្រូវបានរៀបចំដោយអាជីវកម្ម អង្គការមិនរកប្រាក់ចំណេញ និងអង្គការរដ្ឋាភិបាល ដើម្បីទំនាក់ទំនងពីទីតាំងហិរញ្ញវត្ថុ លទ្ធផលនៃប្រតិបត្តិការ និងលំហូរសាច់ប្រាក់របស់ពួកគេទៅកាន់ភាគីពាក់ព័ន្ធផ្សេងៗរួមទាំងវិនិយោគិនម្ចាស់បំណុលនិងនិយតករ របាយការណ៍ហិរញ្ញវត្ថុសំខាន់ៗរួមមាន៖

ក. របាយការណ៍លទ្ធផល ៖ សេចក្តីថ្លែងការណ៍នេះបង្ហាញពីទ្រព្យសកម្ម បំណុល និងសមធម៌របស់ម្ចាស់ភាគហ៊ុន របស់អង្គភាពនៅចំណុចជាក់លាក់មួយក្នុងពេលវេលា។ វាផ្តល់នូវរូបថតនៃទីតាំងហិរញ្ញវត្ថុរបស់អង្គការ ដែលបង្ហាញពីអ្វីដែលខ្លួនមាន (ទ្រព្យសកម្ម) អ្វីដែលខ្លួនជំពាក់ (បំណុល) និងតម្លៃដែលនៅសល់សម្រាប់ម្ចាស់របស់វា (ភាគហ៊ុនរបស់ម្ចាស់ភាគហ៊ុន)។

ខ. របាយការណ៍ប្រាក់ចំណូល ៖ សេចក្តីថ្លែងការណ៍នេះសង្ខេបពីប្រាក់ចំណូល ការចំណាយចំណេញ និងការខាតបង់ របស់ស្ថាប័ន ក្នុងរយៈពេលដែលបានកំណត់ជាធម្មតា ក្នុងមួយឆ្នាំឬមួយត្រីមាស។ វាបង្ហាញពីដំណើរការហិរញ្ញវត្ថុរបស់ស្ថាប័នដោយគណនាប្រាក់ចំណូលសុទ្ធរបស់ខ្លួន (ចំណូលដកការចំណាយ) ឬការបាត់បង់សុទ្ធ។

គ. របាយការណ៍លំហូរសាច់ប្រាក់ ៖ សេចក្តីថ្លែងការណ៍នេះផ្តល់ព័ត៌មានអំពីលំហូរសាច់ប្រាក់និងលំហូរចេញរបស់ស្ថាប័ន ក្នុងអំឡុងពេលជាក់លាក់ណាមួយ។ វាចាត់ថ្នាក់លំហូរសាច់ប្រាក់ទៅជាសកម្មភាពសំខាន់ៗចំនួនបី៖ សកម្មភាពប្រតិបត្តិការ (សាច់ប្រាក់ដែលបានមកពីប្រតិបត្តិការស្នូល) សកម្មភាពវិនិយោគ (សាច់ប្រាក់ប្រើប្រាស់សម្រាប់ការវិនិយោគលើទ្រព្យសកម្ម ឬទទួលបានពីការលក់ទ្រព្យសកម្ម) និងសកម្មភាពហិរញ្ញប្បទាន (សាច់ប្រាក់ដែលទទួលបានពីឬប្រើប្រាស់សម្រាប់ការផ្តល់ ហិរញ្ញប្បទាន ដូចជាការខ្ចីប្រាក់ជាដើម។ ឬការចេញភាគហ៊ុន)។

ឃ. របាយការណ៍មូលធនម្ចាស់ ៖ សេចក្តីថ្លែងការណ៍នេះបង្ហាញពីការផ្លាស់ប្តូរនៅក្នុងសមធម៌របស់ម្ចាស់ភាគហ៊ុនក្នុងរយៈពេលដែលបានកំណត់។ វារួមបញ្ចូលព័ត៌មានអំពីប្រាក់ចំណូលឬការបាត់បង់សុទ្ធរបស់អង្គការ ការវិនិយោគបន្ថែម ឬការចែកចាយដែលធ្វើឡើង ដោយម្ចាស់ភាគហ៊ុននិងការផ្លាស់ប្តូរផ្សេងទៀត នៅក្នុងសមធម៌ដូចជាការកែតម្រូវសម្រាប់ការផ្លាស់ប្តូរគោលនយោបាយគណនេយ្យ ឬការវាយតម្លៃឡើងវិញនៃទ្រព្យសកម្ម។

របាយការណ៍ហិរញ្ញវត្ថុទាំងនេះ ត្រូវបានរៀបចំដោយអនុលោមតាមគោលការណ៍គណនេយ្យដែលទទួលយកជាទូទៅ (GAAP) ឬស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ (IFRS) ដើម្បីធានាបាននូវភាពស៊ីសង្វាក់ការប្រៀបធៀបនិងតម្លាភាពក្នុងរបាយការណ៍ហិរញ្ញវត្ថុ។ ពួកគេផ្តល់ព័ត៌មានសំខាន់ៗ សម្រាប់ការសម្រេចចិត្ត ការវិភាគហិរញ្ញវត្ថុ និងការវាយតម្លៃសុខភាពហិរញ្ញវត្ថុ និងដំណើរការរបស់ អង្គការ។ របាយការណ៍ហិរញ្ញវត្ថុរៀបចំឡើងនៅពេលវេលាមួយកំណត់ជាក់លាក់៖ ជាទូទៅរបាយការណ៍ហិរញ្ញវត្ថុ ត្រូវបានគេរៀបចំឡើងនៅចំណុចពេលវេលាមួយកំណត់ជាក់លាក់ដូចជានៅថ្ងៃទី៣១ខែមីនា ឬថ្ងៃទី ៣០ ខែមិថុនា ឬថ្ងៃទី ៣១ ខែធ្នូ ជាដើម។¹

២.១.២ ប្រវត្តិរបស់របាយការណ៍ហិរញ្ញវត្ថុ

ប្រវត្តិនៃរបាយការណ៍ហិរញ្ញវត្ថុ មានតាំងពីរាប់សតវត្សមកហើយដោយកំណត់ត្រាហិរញ្ញវត្ថុ ដែលគេស្គាល់ដំបូងបំផុតបានលេចឡើងនៅក្នុងអរិយធម៌បុរាណដូចជា Mesopotamia និង Egypt ។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើជាផ្លូវការ និងស្តង់ដារនៃរបាយការណ៍ហិរញ្ញវត្ថុដូចដែលយើងដឹងសព្វថ្ងៃនេះ បានចាប់ផ្តើមមានរូបរាងនៅក្នុងសតវត្សទី ១៩ និងទី ២០ ។

នៅសតវត្សទី ១៩ ឧស្សាហូបនីយកម្ម និងការរីកចម្រើននៃសាជីវកម្មបាននាំឱ្យមានតម្រូវការកាន់តែច្រើនសម្រាប់ការរាយការណ៍ហិរញ្ញវត្ថុ និងតម្លាភាព។ ការបង្កើតក្រុមហ៊ុនភាគហ៊ុនរួមគ្នា និងការកើនឡើងនៃ ទីផ្សារមូលធន ទាមទារឱ្យមានការអភិវឌ្ឍន៍របាយការណ៍ហិរញ្ញវត្ថុស្តង់ដារ ដើម្បីផ្តល់ព័ត៌មានត្រឹមត្រូវ និងអាចទុកចិត្តបានដល់ម្ចាស់ភាគហ៊ុននិងវិនិយោគិនសក្តានុពល ។ ព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងប្រវត្តិសាស្ត្រនៃរបាយការណ៍ហិរញ្ញវត្ថុគឺការបង្កើតស្ថាប័នគណនេយ្យដំបូងគឺ វិទ្យាស្ថានគណនេយ្យករ Chartered នៅប្រទេសអង់គ្លេស និងវ៉ែល (ICAEW) ក្នុងឆ្នាំ ១៨៨០ ។ ICAEW បានដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់ស្តង់ដារគណនេយ្យ និងក្រមសីលធម៌វិជ្ជាជីវៈ ដោយដាក់ មូលដ្ឋានគ្រឹះសម្រាប់របាយការណ៍ហិរញ្ញវត្ថុទំនើប។

នៅដើមសតវត្សទី ២០ ការលេចចេញនូវសាជីវកម្មខ្នាតធំ និងភាពស្មុគស្មាញនៃប្រតិបត្តិការអាជីវកម្មដែលកើនឡើងនាំឱ្យមានការវិវឌ្ឍន៍នៃទម្រង់របាយការណ៍ហិរញ្ញវត្ថុកាន់តែទូលំទូលាយ។ នៅសហរដ្ឋអាមេរិក គណៈកម្មការមូលបត្រ (SEC) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៣៤ ដើម្បីគ្រប់គ្រង និងត្រួតពិនិត្យរបាយការណ៍ហិរញ្ញវត្ថុដោយក្រុមហ៊ុនដែលបានជួញដូរជាសាធារណៈ។ SEC បានណែនាំពីតម្រូវការសម្រាប់ក្រុមហ៊ុននានាក្នុងការធ្វើរបាយការណ៍ហិរញ្ញវត្ថុស្តង់ដារ ដែលត្រូវបានគេស្គាល់ថាជារបាយការណ៍ប្រចាំឆ្នាំ ឬទម្រង់ 10-K ។ ពាក់កណ្តាលសតវត្សទី ២០ បានឃើញការរីកចម្រើនបន្ថែមទៀតនៅក្នុងស្តង់ដាររបាយការណ៍ហិរញ្ញវត្ថុ។ នៅឆ្នាំ ១៩៧៣ គណៈកម្មាធិការស្តង់ដារគណនេយ្យអន្តរជាតិ (IASC) ត្រូវបានបង្កើតឡើង ដែលក្រោយមកបានវិវត្តទៅជាក្រុមប្រឹក្សាស្តង់ដារគណនេយ្យអន្តរជាតិ (IASB) ។ IASB បានបង្កើតស្តង់ដារ របាយការណ៍ហិរញ្ញវត្ថុអន្តរជាតិ (IFRS) ដែលឥឡូវនេះត្រូវបានអនុម័តយ៉ាងទូលំទូលាយដោយប្រទេសជាច្រើនជុំវិញ ពិភពលោក។ ក្នុងប៉ុន្មានទសវត្សរ៍នេះ មានកិច្ចខិតខំប្រឹងប្រែងជាបន្តបន្ទាប់ដើម្បីបង្កើនគុណភាពនិងភាពស្រដៀងគ្នានៃរបាយការណ៍ហិរញ្ញវត្ថុ។ ស្តង់ដារគណនេយ្យត្រូវបានកែសម្រួល និងធ្វើបច្ចុប្បន្នភាព ដើម្បីដោះស្រាយបញ្ហា

¹ <https://khemsarith.wordpress.com/>

ដែលកំពុងកើតមាននិងស្របតាមការផ្លាស់ប្តូរការអនុវត្តអាជីវកម្ម ។ ការទទួលយកបច្ចេកវិទ្យានិងការរាយការណ៍ឌីជីថលក៏បានផ្លាស់ប្តូរវិធីដែលព័ត៌មានហិរញ្ញវត្ថុត្រូវបានរៀបចំ បង្ហាញ និងទទួលបាន។

សរុបមក ប្រវត្តិនៃរបាយការណ៍ហិរញ្ញវត្ថុបញ្ចាំងពីការវិវត្តនៃការអនុវត្តគណនេយ្យ ដើម្បីបំពេញតម្រូវការរបស់អ្នកពាក់ព័ន្ធ និងផ្តល់ព័ត៌មានប្រកបដោយតម្លាភាព និងអាចទុកចិត្តបានសម្រាប់ការសម្រេចចិត្តនិងការវិភាគហិរញ្ញវត្ថុ។ របាយការណ៍ហិរញ្ញវត្ថុ គឺផ្តល់ព័ត៌មានអំពីស្ថានភាពហិរញ្ញវត្ថុ, ការប្រើប្រាស់ព័ត៌មាននិងការប្រែប្រួលនូវស្ថានភាពហិរញ្ញវត្ថុរបស់អង្គភាព មួយដែលមានប្រយោជន៍សំរាប់អ្នកប្រើប្រាស់ទូទៅ ក្នុងការធ្វើការសម្រេចចិត្តផ្នែកសេដ្ឋកិច្ច ។ របាយការណ៍ហិរញ្ញវត្ថុនេះក៏បង្ហាញអំពី លទ្ធផលនៃការគ្រប់គ្រងធនធានរបស់អង្គភាពក្នុងការរឹបរិច្ចទម្ងន់ផងដែរ ពោលគឺផ្តល់ព័ត៌មានហិរញ្ញវត្ថុ ដែលមានប្រយោជន៍ដល់អ្នកវិនិយោគ និង ការរកភាពមិនច្បាស់លាស់នៃចលនាសាច់ប្រាក់ និងទង្វើផ្សេងៗរបស់អ្នកគ្រប់គ្រង ។ ដើម្បីសម្រេចបាននូវគោលបំណងទាំងនេះរបាយការណ៍ហិរញ្ញវត្ថុ គឺត្រូវផ្តល់នូវព័ត៌មានអំពីអង្គភាពដូចជា ៖

- ទ្រព្យសកម្ម
- បំណុល
- មូលធន
- ចំណូល និងចំណាយ ដែលរួមទាំងចំណេញ និងខាត
- ការប្រែប្រួលផ្សេងៗទៀតក្នុងផ្នែកមូលធន
- លំហូរសាច់ប្រាក់របស់អង្គភាព ។ តើរបាយការណ៍លទ្ធផល (Profit and Loss Statement)²

២.១.៣ ទ្រឹស្តីរបស់អ្នកប្រាជ្ញាលើរបាយការណ៍ហិរញ្ញវត្ថុ

មានទ្រឹស្តីជាច្រើនដែលបញ្ជាក់ពីគោលគំនិត និងការប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ។ នេះគឺជាទ្រឹស្តីសំខាន់ៗមួយចំនួន ៖

ក. ទ្រឹស្តីភ្នាក់ងារ៖ ទ្រឹស្តីនេះផ្តោតលើទំនាក់ទំនងរវាងនាយកសាលា (ម្ចាស់ភាគហ៊ុន ឬម្ចាស់) និងភ្នាក់ងារ (អ្នកគ្រប់គ្រង ឬនាយកប្រតិបត្តិ) នៅក្នុងក្រុមហ៊ុនមួយ។ របាយការណ៍ហិរញ្ញវត្ថុបម្រើជាយន្តការមួយដើម្បីកាត់បន្ថយបញ្ហារបស់ភ្នាក់ងារដោយផ្តល់ព័ត៌មាន ដែលអនុញ្ញាតឱ្យនាយកសាលាត្រួតពិនិត្យ និងវាយតម្លៃសកម្មភាពរបស់ភ្នាក់ងារ។ ទ្រឹស្តីនេះណែនាំថារបាយការណ៍ហិរញ្ញវត្ថុគួរតែពង្រឹងតម្លាភាព និងគណនេយ្យភាព ដើម្បីបម្រើផលប្រយោជន៍របស់នាយកសាលា និងភ្នាក់ងារ។

ខ. ទ្រឹស្តីព័ត៌មាន Asymmetry ៖ ទ្រឹស្តីនេះទទួលស្គាល់ថាជាញឹកញាប់មានអតុល្យភាពនៃព័ត៌មានរវាងភាគីពាក់ព័ន្ធផ្សេងៗគ្នានៅក្នុងអង្គការមួយ ។ របាយការណ៍ហិរញ្ញវត្ថុមានគោលបំណងកាត់បន្ថយភាពមិនស៊ីសង្វាក់គ្នានៃព័ត៌មានដោយផ្តល់នូវព័ត៌មានស្តង់ដារដែលអាចទុកចិត្តបាននិងអាចប្រៀបធៀបបានដល់ វិនិយោគិនម្ចាស់បំណុល និងអ្នកប្រើប្រាស់ផ្សេងទៀត ។ ទ្រឹស្តីនេះណែនាំថារបាយការណ៍ហិរញ្ញវត្ថុគួរតែបង្កើនប្រសិទ្ធភាពនៃទីផ្សារមូលធន ដោយកាត់បន្ថយភាពមិនស៊ីសង្វាក់គ្នានៃព័ត៌មាន និងជួយសម្រួលដល់ការសម្រេចចិត្តដែលមានព័ត៌មាន។ វាជាការសំខាន់ក្នុងការកត់សម្គាល់ថាទ្រឹស្តីទាំងនេះ មិនផ្តាច់មុខទៅវិញទៅមកហើយជារឿយៗប្រសព្វគ្នាក្នុងការអនុវត្ត។ របាយការណ៍ហិរញ្ញវត្ថុបម្រើគោលបំណងជាច្រើន ហើយអាចត្រូវបានជះឥទ្ធិពល

² <https://www.khsearch.com/qna/24780>

ដោយកត្តាផ្សេងៗ រួមទាំងតម្រូវការផ្នែកច្បាប់ ស្តង់ដារវិជ្ជាជីវៈ និងតម្រូវការជាក់លាក់ និងការរំពឹងទុករបស់អ្នកពាក់ព័ន្ធ។ ទ្រឹស្តីផ្តល់នូវក្របខ័ណ្ឌសម្រាប់ការយល់ដឹងអំពីគោលការណ៍ និងគោលបំណងនៃរបាយការណ៍ហិរញ្ញវត្ថុ។

តាមទស្សនៈរបស់ **Franciscan Luca Bartolomeo de Pacioli** ត្រូវបានគេស្គាល់ថាជា "បិតានៃគណនេយ្យ និងគណនេយ្យករ" គណិតវិទូជនជាតិអ៊ីតាលីនិងជាបុព្វបុរសបានពិពណ៌នាអំពីប្រព័ន្ធគណនេយ្យពីរដងនៅក្នុងសៀវភៅ ១៤៩៤ របស់គាត់ *Summa de Arithmetica, Geometria* ។ ការវិភាគហិរញ្ញវត្ថុសំដៅលើការវាយតម្លៃលទ្ធភាពជោគជ័យ ស្ថិរភាព និងប្រាក់ចំណេញនៃអាជីវកម្ម អាជីវកម្មរង ឬគម្រោង។ វាត្រូវបានអនុវត្តដោយអ្នកជំនាញដែល រៀបចំរបាយការណ៍ដោយប្រើ សមាមាត្រដែលប្រើព័ត៌មានដែលយកចេញពីរបាយការណ៍ហិរញ្ញវត្ថុនិងរបាយការណ៍ផ្សេងទៀត។ របាយការណ៍ទាំងនេះជាធម្មតាត្រូវបានបង្ហាញដល់អ្នកគ្រប់គ្រងកំពូលដែលជាមូលដ្ឋានមួយរបស់ពួកគេក្នុងការសម្រេចចិត្តអាជីវកម្ម។

ក្នុងនាមជាម្ចាស់អាជីវកម្ម ឬអ្នកគ្រប់គ្រងអាជីវកម្ម អ្នកប្រហែលជាចង់បង្កើតប្រព័ន្ធផ្នែកលើរង្វាន់ ដែលនឹងលើកទឹកចិត្តបុគ្គលិកឱ្យកាន់តែមានប្រសិទ្ធភាព ហើយក្នុងពេលដំណាលគ្នាផ្តល់ឱ្យពួកគេនូវគោលដៅ និងគោលបំណងបរិមាណដើម្បីសម្រេចបាន។³

២.២ សមាសធាតុរបាយការណ៍ហិរញ្ញវត្ថុ

២.២.១ និយមន័យសមាសធាតុរបាយការណ៍ហិរញ្ញវត្ថុ

សមាសធាតុនៃរបាយការណ៍ហិរញ្ញវត្ថុ ជាទូទៅសមាសធាតុនៃរបាយការណ៍ហិរញ្ញវត្ថុ គឺបានផ្តល់នូវព័ត៌មានដែល មានសារៈសំខាន់ និងមានប្រយោជន៍សំរាប់អ្នកដែលមានចំណាប់អារម្មណ៍ទៅលើ របាយការណ៍របស់អង្គភាពមួយ ។ ហើយរបាយការណ៍ហិរញ្ញវត្ថុក៏ជារបាយការណ៍មួយ ដែលមានសារៈប្រយោជន៍ខ្លាំងបំផុតនូវក្នុងដំណើរការនៃគណនេយ្យ ពីព្រោះរបាយការណ៍ហិរញ្ញវត្ថុ គឺជាមធ្យោបាយមួយនៅក្នុងការទំនាក់ទំនងជាមួយអ្នកប្រើប្រាស់ ដើម្បីអោយគេកាន់តែមានចំណាប់អារម្មណ៍មកលើវា ។ ក្នុងមូលដ្ឋានគណនេយ្យរបាយការណ៍ហិរញ្ញវត្ថុមួយដ៏ពេញលេញត្រូវមានរបាយការណ៍៤ យ៉ាងគឺ ៖

❖ របាយការណ៍លទ្ធផល (Income Statement)

របាយការណ៍លទ្ធផល គឺជារបាយការណ៍មួយដែលបង្ហាញអំពីលទ្ធផលនៃអាជីវកម្មរបស់ក្រុមហ៊ុនមួយតាមរយៈការប្រមូលផ្តុំនូវចំណូល (Revenue) និង បន្ទុកចំណាយ (Expense) នៅក្នុងគ្រាណាមួយដែលបានកំណត់ ។ វាអាចជា ១សប្តាហ៍, ១ខែ, ៣ខែ, ៦ខែ, ឬ១ឆ្នាំទៅតាមគោលការណ៍របស់សហគ្រាសនីមួយៗ ។ គោលបំណងនៃរបាយការណ៍លទ្ធផលគឺ បង្ហាញអំពីប្រសិទ្ធភាពនៃប្រតិបត្តិ ការរបស់អង្គភាពនៅក្នុងរយៈពេលកន្លងមកនេះថាតើវាមានការរីកចំរើនឬចុះ ? ហើយផលចំណូល និង បន្ទុកចំណាយក្នុងមួយឆ្នាំៗ ដែលអនុវត្តកន្លងមកនេះ មានការកើនឡើង ឬ ចុះដល់កំរិតណា ? អ្នកដែលប្រើប្រាស់របាយការណ៍ ហិរញ្ញវត្ថុរួមមានអ្នកគ្រប់គ្រង, ម្ចាស់ភាគហ៊ុន, ម្ចាស់បំណុល និងផ្នែកពាក់ព័ន្ធដទៃផ្សេងៗទៀតជាពិសេសភ្នាក់ងារ ពន្ធដារជាដើម ។ របាយការណ៍លទ្ធផលរួមបញ្ចូលធាតុសំខាន់ៗដូចខាងក្រោម ៖

³ https://en.wikipedia.org/wiki/Financial_statement_analysis

- **ផលចំណូល (Revenue) :** គឺជាការហូរចូលនៃទ្រព្យសម្បត្តិ (ដូចជា សាច់ប្រាក់) ដែលបានមកពីការលក់ផលិតផល ឬ ការផ្តល់សេវាកម្មទៅអោយ អតិថិជន ។
 - **បន្ទុកចំណាយ (Expense) :** គឺជាការចាយវាយដែលបានលះបង់ ឬក៏ប្រើប្រាស់នៅក្នុងការបំរើ អតិថិជនជាដើម ។ ប្រសិនបើចំណូលនូវការិយបរិច្ឆេទមួយធំជាងចំណាយនូវក្នុងការិយបរិច្ឆេទដដែល នោះប្រាក់ចំណេញសុទ្ធ (Net Income) នឹងកើតមានឡើង ។ ផ្ទុយមកវិញបើបន្ទុកចំណាយធំជាងបន្ទុក ចំណូលនោះក្រុមហ៊ុនយើងនឹងទទួលរងនូវការខាតបង់ (Net Loss) ហើយវាគឺជា ប្រតិបត្តិការដែលគ្មានលទ្ធភាពរកប្រាក់ចំណេញ ។
 - **ផលចំណេញ (Gain) :** គឺជាការកើនឡើងនៅទ្រព្យសកម្មដែលទទួលបាន មកពីការធ្វើសកម្មភាពផ្សេងៗរបស់សហគ្រាស ។ វាលើកលែងតែ ការកើនឡើងពីការបណ្តាក់ទុន បន្ថែមពីម្ចាស់អាជីវកម្មផ្ទាល់ ។
 - **ការខាតបង់ (Losses) :** គឺជាលទ្ធផលមួយដែលធ្វើអោយមានការថយចុះ នូវទ្រព្យសកម្ម ដែលវាកើតឡើងដោយសារតែការធ្វើសកម្មភាពផ្សេងៗ របស់សហគ្រាសលើកលែងតែការថយចុះ នោះគឺកើតឡើងដោយសារ តែការបែងចែកភាគ លាភរបស់ម្ចាស់អាជីវកម្មផ្ទាល់ ។
- ជាទូទៅផលចំណេញនិងការខាតបង់គឺវាស្រដៀងទៅនឹងផលចំណូល និងបន្ទុកចំណាយដែរ ប៉ុន្តែវាខុសគ្នាត្រង់ថាផលចំណេញ និងការខាតបង់កើតឡើងដោយសារតែ សកម្មភាពបន្ទាប់បន្សំផ្សេងៗ របស់សហគ្រាស រីឯផលចំណូលនិងបន្ទុកចំណាយវិញ គឺកើតឡើងដោយសារសកម្មភាពចំបងរបស់សហគ្រាស ។⁴
- ទំនាក់ទំនងរវាងផលចំណេញ ឬការខាតបង់មានដូចខាងក្រោម:

$\begin{aligned} \text{ចំណេញពិត (ខាតពិត)} &= \text{ផលចំណូល} - \text{បន្ទុកចំណាយ} \\ \text{Net Income (Net Loss)} &= \text{Revenue} - \text{Expense} \end{aligned}$
--

❖ **តារាងតុល្យការ (Balance Sheets)**

តារាងតុល្យការ ឬរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុ គឺជារបាយការណ៍មួយ ដែលបង្ហាញពីស្ថានភាពហិរញ្ញវត្ថុរបស់ក្រុមហ៊ុនក្នុងខណៈពេលណាមួយជាក់លាក់ ។ តារាងតុល្យការ បង្ហាញអំពីទ្រព្យសកម្ម បំណុល និងមូលធនម្ចាស់ ។ ទ្រព្យសកម្ម គឺជាធនធានសេដ្ឋកិច្ចដែលជាកម្មសិទ្ធិរបស់អង្គភាពអាជីវកម្មមួយ ដែលគេរំពឹងថាទ្រព្យសកម្មទាំងនោះ អាចបង្កើតផលចំណូល បានតាមរយៈការប្រើប្រាស់នៅក្នុងប្រតិបត្តិការរបស់អាកម្ម ។ របស់របរ ដែលអាចចាត់ទុកជាទ្រព្យបាន លុះត្រាតែរបស់ទាំងនោះ គោរពតាមគោលការណ៍ដូចខាងក្រោម ៖

- ជាកម្មសិទ្ធិ ឬមានសិទ្ធិត្រួតពិនិត្យបានរបស់អង្គភាព
- មានទំនួលខុសត្រូវទៅលើហានិភ័យ
- មានតម្លៃអាចគណនាបាន

⁴ www.khsearch.com/qna/17946

- មានសារសំខាន់ចំពោះអង្គភាពអាជីវកម្ម ។ តារាងគំរូទម្រង់នៃរបាយការណ៍លទ្ធផល ។⁵

❖ របាយការណ៍ប្រាក់ចំណេញរក្សាទុក

របាយការណ៍ប្រាក់ចំណេញរក្សាទុក (Statement of Retained Earning) របាយការណ៍ប្រាក់ចំណេញរក្សាទុក គឺវាឆ្លុះបញ្ចាំងពីការប្រែប្រួលដែលបានកើតឡើងនៅក្នុង ទ្រព្យរបស់ម្ចាស់ផ្ទាល់សម្រាប់កំឡុងពេលមួយ ។ ធាតុជាមូលដ្ឋានដែលធ្វើឱ្យទ្រព្យម្ចាស់មានការប្រែប្រួលគឺ ប្រាក់ចំណេញសុទ្ធ (ខាត) ឬក៏ភាគលាភជាសាច់ប្រាក់ ។ វាគឺមានសំខាន់ណាស់សម្រាប់អ្នកដែលប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ យល់ច្បាស់អំពីមូលហេតុ ដែលធ្វើអោយទ្រព្យម្ចាស់មានការប្រែប្រួលនៅក្នុងកំឡុងពេលមួយច្បាស់លាស់ ។ ព័ត៌មាននេះនឹងធ្វើអោយយល់កាន់តែច្បាស់ឡើងពីមូលហេតុពីការប្រែប្រួល និង ទំហំទឹកប្រាក់ពិតនៃទ្រព្យរបស់ម្ចាស់ ។⁶

រូបមន្តសំរាប់គណនាប្រាក់ចំណេញរក្សាទុក ៖

$$\text{ប្រាក់ចំណេញរក្សាទុក} = \text{ប្រាក់ចំណាយរក្សាទុក} + \text{ប្រាក់ចំណេញសុទ្ធ} - \text{ភាគលាភ}$$

$$\text{Retained Earnings} = \text{Beginning Retained Earning} + \text{Net income} - \text{Dividends}$$

❖ របាយការណ៍ចលនាសាច់ប្រាក់ (Statement of Cash Flows)

របាយការណ៍នេះ បកស្រាយរាល់ការប្រែប្រួល ស្តីអំពីស្ថានភាពហិរញ្ញវត្ថុគ្រប់សកម្មភាព ទាំងលំហូរសាច់ប្រាក់ចេញ និង លំហូរសាច់ប្រាក់ចូល នៅក្នុងមួយការិយបរិច្ឆេទជាក់លាក់ណាមួយសកម្មភាពចំនួនបីដែលមានឥទ្ធិពលទៅលើរបាយការណ៍លំហូរសាច់ប្រាក់ គឺសកម្មភាពប្រតិបត្តិការ (Operating Activities), សកម្មភាពវិនិយោគ (Investing Activities), និងសកម្មភាពហិរញ្ញប្បទាន (Financing Activities), សកម្មភាពប្រតិបត្តិការមានពាក់ព័ន្ធទៅនឹងសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន រីឯសកម្មភាពវិនិយោគទាក់ទងទៅនឹងការទិញ និងលក់អចលនទ្រព្យ និងសកម្មភាពហិរញ្ញប្បទាន គឺវាមានការពាក់ព័ន្ធទៅនឹងការវិនិយោគរបស់ម្ចាស់អាជីវកម្ម ។⁷

⁵ <https://www.khsearch.com/qna/17957>

⁶ <https://km.unital.com/>

⁷ <https://www.khsearch.com/qna/17964>

២.២.២ ប្រវត្តិសាស្ត្ររបាយការណ៍ហិរញ្ញវត្ថុ

គណនេយ្យហិរញ្ញវត្ថុ ទំនើបតាមដានដើមកំណើតដ៏វែងឆ្ងាយរបស់ខ្លួនរហូតដល់សតវត្ស ទី១៥ វាទាំងអស់បានចាប់ផ្តើមនៅពេលដែលព្រះសង្ឃអ៊ីតាលី Luca Pacilio ដែលក្រោយមកត្រូវបានគេស្គាល់ថាជា "បិតានៃគណនេយ្យ" បានណែនាំគំនិតនៃឥណពន្ធនិងឥណទានដែលបន្តបង្កើតមូលដ្ឋានគ្រឹះនៃគណនេយ្យទំនើប។ ទោះជាយ៉ាងណាក៏ដោយមុនឆ្នាំ ១៩១៧ ប្លនឆ្នាំបន្ទាប់ពីការធ្វើវិសោធនកម្មលើកទី ១៦ ត្រូវបានផ្តល់សច្ចាប័នថា Federal Reserve កំណត់ស្តង់ដារដំបូងសម្រាប់របាយការណ៍ហិរញ្ញវត្ថុដែលនាំទៅដល់តម្រូវការសម្រាប់ពលរដ្ឋអាមេរិក និងសាជីវកម្មទាំងអស់ក្នុងការបង់ពន្ធលើប្រាក់ចំណូល ។ បន្ទាប់ពីការដួលរលំសេដ្ឋកិច្ចដ៏មហន្តរាយនៃចុងទសវត្សរ៍ឆ្នាំ ១៩២០ ដែលនាំឱ្យមានការបរាជ័យនៃទីផ្សារភាគហ៊ុន ក៏ដូចជាប្រព័ន្ធធនាគារតម្រូវការសវនកម្មត្រូវបានដាក់នៅលើសាជីវកម្មអាមេរិក។

នៅដើមឆ្នាំ១៩៣៣មានការផ្លាស់ប្តូរទម្រង់និងមុខងារនៃរបាយការណ៍ហិរញ្ញវត្ថុដែលមានវិធានការច្បាប់និងនិយតកម្មសំខាន់ៗនៃទម្រង់របាយការណ៍ហិរញ្ញវត្ថុដែលយើង ប្រើសព្វថ្ងៃនេះរួមទាំងរបាយការណ៍ប្រាក់ចំណូលសាមញ្ញ តារាងតុល្យការ និងរបាយការណ៍លំហូរសាច់ប្រាក់ដែល គ្របដណ្តប់ទៅលើរបាយការណ៍ហិរញ្ញវត្ថុទំនើប។ រហូតដល់ទសវត្សរ៍ឆ្នាំ ១៩៨០ មុនពេលការមកដល់នៃកម្មវិធីហិរញ្ញវត្ថុ ការធ្វើគណនេយ្យ និងគណនេយ្យត្រូវបានធ្វើឡើងដោយដៃនៅលើសៀវភៅបញ្ជីក្រដាស។ នេះតម្រូវឱ្យមានការសង្ខេប និងប្រសិទ្ធភាពយ៉ាងច្រើន ដោយសារគោលដៅចុងក្រោយគឺបង្កើតរបាយការណ៍ហិរញ្ញវត្ថុផ្នែកលើការអនុលោមតាម។ ជាលទ្ធផល ដំណោះស្រាយផែនការធនធានសហគ្រាសធំ (ERP) បានចាប់ផ្តើមកើនឡើងដល់ភាពលេចធ្លោនៅក្នុងទសវត្សរ៍ឆ្នាំ ១៩៨០ និង ១៩៩០ ដែលដឹកនាំដោយអ្នកដឹកនាំទីផ្សារដែលបានបង្កើតឡើងដូចជា SAP, Oracle និង JD Edwards ដែលកម្មវិធីរបស់ពួកគេត្រូវបានចនាឡើងដើម្បីសម្រេចបាននូវចុងបញ្ចប់ដូចគ្នាទៅនឹងសៀវភៅកត់ត្រាក្រដាស៖

- របាយការណ៍ប្រាក់ចំណូល
- តារាងតុល្យការ
- របាយការណ៍លំហូរសាច់ប្រាក់សម្រាប់គោលបំណងសវនកម្ម និងអនុលោមភាព

សព្វថ្ងៃនេះ អាជីវកម្មត្រូវបានខូចសម្រាប់ជម្រើសជាមួយនឹងកញ្ចប់គណនេយ្យដែលអាចរកបានភាគច្រើនត្រូវបានកែសម្រួលទៅតាមប្រជាសាស្ត្រ ឬឧស្សាហកម្មជាក់លាក់នៃអាជីវកម្ម។ ដូចអ្នកកាន់តំណែងមុនរបស់ពួកគេ ប្រព័ន្ធទាំងនេះខិតខំឆ្ពោះទៅរកការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ ត្រឹមត្រូវស្របនឹងតម្រូវការអនុលោមភាព ។⁸

⁸ <https://medium.com/overlayanalytics/the-history-of-financial-reporting-f952415a4a63>

២.៣ វិធីសាស្ត្រវិភាគរបាយការណ៍ហិរញ្ញវត្ថុ

២.៣.១ និយមន័យនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ គឺជាដំណើរការនៃការវាយតម្លៃ និងបកស្រាយរបាយការណ៍ហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ដើម្បីទទួលបានការយល់ដឹងអំពីប្រតិបត្តិការហិរញ្ញវត្ថុ ប្រាក់ចំណេញ សាច់ប្រាក់ងាយស្រួល និងសុខភាពទូទៅរបស់ខ្លួន។ វាពាក់ព័ន្ធនឹងការពិនិត្យមើលរបាយការណ៍ហិរញ្ញវត្ថុដូចជា តារាងតុល្យការ របាយការណ៍ប្រាក់ចំណូល និងរបាយការណ៍លំហូរសាច់ប្រាក់ ក៏ដូចជារបាយការណ៍ និងការបង្ហាញហិរញ្ញវត្ថុផ្សេងទៀត ដើម្បីវាយតម្លៃភាពរឹងមាំផ្នែកហិរញ្ញវត្ថុ ប្រាក់ចំណេញ និងលទ្ធភាពអនាគតរបស់ក្រុមហ៊ុន។ ការវិភាគជាធម្មតាពាក់ព័ន្ធនឹងការប្រៀបធៀបសមាមាត្រហិរញ្ញវត្ថុ និន្នាការ និងស្តង់ដាររបស់ក្រុមហ៊ុនទៅនឹងស្តង់ដារឧស្សាហកម្ម និងដៃគូប្រកួតប្រជែងដើម្បីកំណត់ភាពខ្លាំង ចំណុចខ្សោយ ឱកាស និងហានិភ័យដែលអាចកើតមាន។ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុត្រូវបានប្រើប្រាស់ជាទូទៅដោយវិនិយោគិន ម្ចាស់បំណុល អ្នកវិភាគ និងអ្នកពាក់ព័ន្ធផ្សេងទៀតដើម្បីធ្វើការសម្រេចចិត្តដែលមានព័ត៌មានអំពីការវិនិយោគ ការផ្តល់ប្រាក់កម្ចី ឬភាពជាដៃគូជាមួយក្រុមហ៊ុន។ គោលបំណងមាន ៖

១. ការវាយតម្លៃពីការអនុវត្តក្នុងអតីតកាល៖ ប្រតិបត្តិការនៅក្នុងអតីតកាល គឺជាសូចនាករដ៏ល្អមួយនៃការអនុវត្តនាពេលអនាគត។ វិនិយោគិនឬម្ចាស់បំណុលចាប់អារម្មណ៍នឹងនិន្នាការនៃការលក់ ចំណាយថ្លៃដើម ចំណាយប្រតិបត្តិការ ប្រាក់ចំណេញសុទ្ធ លំហូរសាច់ប្រាក់ និងធនលាភភាពពីការវិនិយោគកាលពីអតីតកាល។ និន្នាការទាំងនេះផ្តល់ជូននូវមធ្យោបាយ សម្រាប់វិនិច្ឆ័យការគ្រប់គ្រងប្រតិបត្តិការអាជីវកម្មពីអតីតកាល និងជាសូចនាករដែលអាចធ្វើទៅបាននៃការអនុវត្តនាពេលអនាគត។

២. ការវាយតម្លៃពីស្ថានភាពបច្ចុប្បន្ន៖ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ បង្ហាញពីស្ថានភាពបច្ចុប្បន្នរបស់ក្រុមហ៊ុនទាក់ទងទៅនឹងប្រភេទទ្រព្យសកម្ម ដែលគ្រប់គ្រងដោយក្រុមហ៊ុនអាជីវកម្មមួយ និងបំណុលផ្សេងៗដែលក្រុមហ៊ុនត្រូវសងគេ។

៣. ការព្យាករណ៍ពីភាពចំណេញនិងការរីកចម្រើន៖ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុជួយក្នុងការវាយតម្លៃនិងព្យាករណ៍អំពីលទ្ធភាពរកប្រាក់ចំណូល និងអត្រាកំណើនប្រាក់ចំណូលដែលត្រូវបានប្រើប្រាស់ដោយវិនិយោគិន នៅពេលដែលប្រៀបធៀបជម្រើសវិនិយោគនិងអ្នកប្រើផ្សេងទៀត ក្នុងការវិនិច្ឆ័យពីសក្តានុពលនៃសហគ្រាសពាណិជ្ជកម្ម ។

៤. ការព្យាករណ៍ពីការរក្សាយុធននិងការបរាជ័យ៖ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ គឺជាឧបករណ៍ដ៏សំខាន់មួយក្នុងការវាយតម្លៃនិងព្យាករណ៍ភាពរក្សាយុធន និងប្រូបាប៊ីលីតេនៃភាពបរាជ័យរបស់អាជីវកម្ម។

៥. ការវាយតម្លៃនៃប្រសិទ្ធភាពនៃប្រតិបត្តិការ៖ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុ ជួយវាយតម្លៃពីប្រសិទ្ធភាពប្រតិបត្តិការនៃការគ្រប់គ្រងរបស់ក្រុមហ៊ុនមួយ។ លទ្ធផលជាក់ស្តែងរបស់ក្រុមហ៊ុន ដែលត្រូវបានបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ អាចប្រៀបធៀបទៅនឹងស្តង់ដារមួយចំនួនដែលបានកំណត់ពីមុន ហើយភាពលំអៀងរវាងស្តង់ដារនិងការអនុវត្តជាក់ស្តែង អាចត្រូវបានប្រើជាសូចនាករនៃប្រសិទ្ធភាពរបស់ការគ្រប់គ្រង។^៩

^៩ <https://khemsarithededucation.wordpress.com/2018/05/>

២.៣.២ ការវិភាគដោយប្រើប្រាស់រូបមន្តអនុបាត (Ratio Analysis)

ការវិភាគអនុបាត(Ratio Analysis) គឺអនុញ្ញាតិឱ្យយើងធ្វើការប្រៀបធៀបនៃស្ថានភាពហិរញ្ញវត្ថុនៅក្នុងពេលកំណត់មួយ ដែលការប្រៀបធៀបនេះអាចធ្វើឡើងតាមការប្រៀបធៀបទៅនឹងឆ្នាំគោល ឬឆ្នាំណាមួយនៃក្រុមហ៊ុនទៅ នឹង ក្រុមហ៊ុនដែលមានស្ថានភាពអាជីវកម្មប្រហាក់ប្រហែលគ្នា ។ រូបមន្តអនុបាត(Ratio Analysis) សំខាន់ៗដែលក្រុមហ៊ុនភាគច្រើនបានយកមកប្រើប្រាស់ក្នុងការវិភាគសកម្មភាពសេដ្ឋកិច្ចអាជីវកម្មរបស់ពួកគេមានដូចជា៖

- អនុបាតនៃលទ្ធភាពទូទាត់បំណុលរយៈពេលខ្លី (Short-term Solvency Ratios)
- អនុបាតនៃលទ្ធភាពទូទាត់បំណុលរយៈពេលវែង (Long-term Solvency Ratios)
- អនុបាតនៃលទ្ធភាពប្រើប្រាស់ទ្រព្យសកម្ម (Asset Utilization)
- អនុបាតនៃលទ្ធភាពស្វែងរកប្រាក់ចំណេញ (Profitability Ratios)

២.៣.២.១ អនុបាតនៃលទ្ធភាពទូទាត់បំណុលរយៈពេលខ្លី (Short-term Solvency Ratios)

ការវិភាគដោយពឹងផ្អែកតាមអនុបាត នៃលទ្ធភាពទូទាត់បំណុលរយៈពេលខ្លីនេះវាបង្ហាញឱ្យយើងឃើញថា តើក្រុមហ៊ុនមានសមត្ថភាពក្នុងការប្រើប្រាស់សាច់ប្រាក់ ដើម្បីធ្វើការទូទាត់ បំណុលរយៈពេលខ្លីបានគ្រប់គ្រាន់ដែរ ឬទេ ប្រសិនបើក្រុមហ៊ុនពុំមានសាច់ប្រាក់គ្រប់គ្រាន់ក្នុងការទូទាត់បំណុលរយៈពេលខ្លីទេនោះ ក្រុមហ៊ុនអាចនឹង ជួបប្រទះនឹងភាពរាំងស្ទះដល់ប្រតិបត្តិការអាជីវកម្មរបស់ខ្លួន ឬក៏អាចឈានដល់ការបិទក្រុមហ៊ុនទៀតផង។ ហើយអនុបាតដែលប្រើប្រាស់សម្រាប់វាស់វែងលទ្ធភាពក្នុងការទូទាត់បំណុលរយៈពេលខ្លីគឺមានដូចខាងក្រោម៖

➤ អនុបាតចរន្ត (Current Ratio)

អនុបាតនេះនឹងបង្ហាញអំពីសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការប្រើប្រាស់ទ្រព្យសកម្ម (Current Assets) ដើម្បីទូទាត់បំណុលរយៈពេលខ្លី (Current Liabilities) ឬអាចនិយាយបានថា រាល់បំណុលរយៈពេលខ្លី មួយដុល្លារ ថា តើក្រុមហ៊ុនអាចមានសមត្ថភាពប្រើប្រាស់ទ្រព្យសកម្មរបស់ខ្លួនប៉ុន្មានដុល្លារដើម្បីទូទាត់សងបំណុលដែលខ្លួនមាន។ ហើយប្រសិនបើលទ្ធផលនៃអនុបាតនេះមានទំហំធំជាង១ វាបង្ហាញឱ្យយើងឃើញថា ល្បឿននៃចលនាសាច់ប្រាក់នៅក្នុងក្រុមហ៊ុនគឺមានភាពល្អប្រសើរ ក៏ប៉ុន្តែប្រសិនបើលទ្ធផលនៃអនុបាតនេះមានតម្លៃតូច ជាង១វិញនោះវាបង្ហាញថាក្រុមហ៊ុននឹងជួបនូវបញ្ហាហិរញ្ញវត្ថុ។¹⁰

. អនុបាតចរន្តមានរូបមន្តដូចខាងក្រោម៖

$$\text{អនុបាតចរន្ត} = \frac{\text{ទ្រព្យចរន្តសរុប (Current Assets)}}{\text{បំណុលចរន្តសរុប (Current Liabilities)}}$$

¹⁰ <https://www.investopedia.com/terms/c/currentratio.asp>

➢ អនុបាតរហ័ស (Quick Ratio)

អនុបាតនេះនឹងបង្ហាញអំពីសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការប្រើប្រាស់ទ្រព្យសកម្ម (Current Assets) ដោយមិនរាប់បញ្ចូលនូវសន្និធិ (Inventory) ដើម្បីទូទាត់បំណុលរយៈពេលខ្លី (Current Liabilities) ឬអាចនិយាយបានថា រាល់បំណុលរយៈពេលខ្លីមួយដុល្លារ ថាគឺក្រុមហ៊ុនមានសមត្ថភាពអាចប្រើប្រាស់ទ្រព្យសកម្មដោយមិនមានសន្និធិប៉ុន្មានដុល្លារដើម្បីទូទាត់។ (ការមិនរាប់បញ្ចូលសន្និធិដោយមូលហេតុថា វាអាចលក់ចេញក្នុងរយៈពេលខ្លី ឬងាយនិងខូចខាតជាដើម) ហើយកាលណាអនុបាតនេះមានកម្រិតខ្ពស់ ក្រុមហ៊ុនកាន់តែមានស្ថានភាពហិរញ្ញវត្ថុល្អប្រសើរ ក៏ប៉ុន្តែប្រសិនបើមានកម្រិតទាបវិញនោះ ក្រុមហ៊ុននឹងប្រឈមនូវផលលំបាកដូចជា ការរាំងស្ទះសាច់ប្រាក់ក្នុងការទូទាត់បំណុលរយៈពេលខ្លីរបស់ខ្លួន។¹¹

អនុបាតរហ័សមានរូបមន្តដូចខាងក្រោម៖

$$\text{អនុបាតរហ័ស} = \text{អនុបាតសាច់ប្រាក់} / \text{បំណុលចរន្តសរុប}$$

➢ អនុបាតសាច់ប្រាក់ (Cash Ratio)

អនុបាតនេះនឹងបង្ហាញអំពីសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការប្រើប្រាស់សាច់ប្រាក់សុទ្ធ (Cash) ដើម្បីទូទាត់ បំណុលរយៈពេលខ្លី (Current Liabilities) ឬអាចនិយាយបានថា រាល់បំណុលរយៈពេលខ្លីមួយដុល្លារ ថាគឺ ក្រុមហ៊ុនមានសមត្ថភាពអាចប្រើប្រាស់សាច់ប្រាក់ដែលខ្លួនមានប៉ុន្មានដុល្លារដើម្បីទូទាត់សង។ ហើយកាល ណាគួរលេខរបស់អនុបាតនេះកាន់តែធំនោះគឺមានលក្ខណៈល្អប្រសើរសម្រាប់ម្ចាស់បំណុលរយៈពេលខ្លីក៏ប៉ុន្តែ ចំពោះអង្គភាពវិញនោះ យើងអាចធ្វើការសន្និដ្ឋានបានថាអង្គភាពមានសាច់ប្រាក់ច្រើនដែលទុកចោលឲ្យនៅ ទំនេរដោយមិនបានយកទៅប្រើប្រាស់ដើម្បីបង្កើននូវចំណូលរបស់អង្គភាពបន្ថែមទៀត។¹²

អនុបាតសាច់ប្រាក់មានរូបមន្តដូចខាងក្រោម៖

$$\text{អនុបាតសាច់ប្រាក់} = \text{សាច់ប្រាក់} / \text{បំណុលរយៈពេលខ្លី}$$

¹¹ <https://www.investopedia.com/terms/q/quickratio.asp>

¹² <https://www.investopedia.com/terms/c/cash-ratio.asp>

២.៣.២.២ អនុបាតនៃលទ្ធភាពទូទាត់បំណុលរយៈពេលវែង (Long-term Solvency Ratios)

ការប្រើប្រាស់វិធីវិភាគដោយពឹងផ្អែក តាមអនុបាតនៃលទ្ធភាពទូទាត់បំណុលរយៈពេលវែងនេះគឺ ប្រើដើម្បីវាស់វែងនូវកំរិតជាប់បំណុលរបស់អង្គភាពហើយវាក៏បង្ហាញអំពីសមត្ថភាពរបស់អង្គភាពក្នុងការសងបំណុលរយៈពេលវែងផងដែរ ដោយប្រើប្រាស់តាមការគណនាជាមួយនឹងរូបមន្តនីមួយៗ ដែលមានដូចខាងក្រោម៖

➢ អនុបាតបំណុលសរុប (Total debt ratio)

អនុបាតនេះនឹងបង្ហាញអំពីភាគរយនៃបំណុលសរុបក្នុងទ្រព្យសរុប ឬក្នុងមួយដុល្លារ នៃទ្រព្យសរុបថា មានបំណុលប៉ុន្មានដុល្លារ។ (បំណុលសរុបរួមមាន បំណុលចរន្ត និងបំណុលរយៈពេលវែង) ហើយជាទូទៅបើអនុបាតនេះធំជាង១ មានន័យថាអង្គភាពមានបំណុលច្រើនជាងទ្រព្យ ក៏ប៉ុន្តែបើអនុបាតនេះតូចជាង១វិញនោះអង្គភាពមានទ្រព្យច្រើនជាងបំណុល។ រីឯម្ចាស់ក្រុមហ៊ុនវិញគឺចង់ឱ្យក្រុមហ៊ុនរបស់ខ្លួនប្រើបំណុលនេះកាន់តែច្រើន ពីព្រោះថាវាអាចជួយបង្កើនប្រាក់ចំណេញពីឯទុករបស់ពួកគេ។ ដូច្នេះអ្នកគ្រប់គ្រងត្រូវសម្រេចចិត្តលើកម្រិតបំណុលដែលក្រុមហ៊ុនគួរប្រើប្រាស់ ជាសាងកុំឱ្យបង្កើនហានិភ័យនៃការពុំមានសមត្ថភាពគ្រប់គ្រាន់ក្នុងការទូទាត់បំណុលវិញ។¹³

រូបមន្តអនុបាតបំណុលសរុបមានដូចខាងក្រោម៖

$$\text{អនុបាតបំណុលសរុប} = \text{បំណុលសរុប} / \text{ទ្រព្យសរុប}$$

➢ អនុបាតបំណុលធៀបនឹងមូលធន (Debt/equity ratio)

អនុបាតនេះនឹងបង្ហាញថា តើក្នុងមួយដុល្លារ នៃមូលធនរបស់ក្រុមហ៊ុនបានខ្ចីគេប៉ុន្មានដុល្លារ ដើម្បីទិញទ្រព្យ។ កាលណាអនុបាតបំណុលធៀបនឹងមូលធននេះមានការកើនឡើងនោះគឺវានឹងបង្ហាញថាក្រុមហ៊ុនកំពុងតែប្រើប្រាស់បំណុលច្រើនដើម្បីវិនិយោគទៅលើទ្រព្យ។¹⁴

រូបមន្តអនុបាតបំណុលធៀបនឹងមូលធនមានដូចខាងក្រោម៖

$$\text{អនុបាតបំណុលធៀបនឹងមូលធន} = \text{បំណុលសរុប} / \text{ទ្រព្យសរុប}$$

¹³ [What Is the Debt Ratio? \(investopedia.com\)](http://investopedia.com)

¹⁴ [Debt to Equity Ratio, Demystified \(hubspot.com\)](http://hubspot.com)

➢ មេគុណមូលធន (Equity Multiplier)

Equity Multiplier នឹងបង្ហាញអំពីការប្រើប្រាស់បំណុលរបស់ក្រុមហ៊ុនប៉ុន្មានដង ដើម្បីវិនិយោគទៅលើទ្រព្យសកម្ម (Assets) មួយដង។ ជាទូទៅប្រសិនបើមេគុណមូលធនរបស់ក្រុមហ៊ុនមានការកើនឡើង ខ្ពស់នោះវានឹងបង្ហាញថាក្រុមហ៊ុនកំពុងតែប្រើប្រាស់បំណុលច្រើនដើម្បីវិនិយោគទៅលើទ្រព្យសកម្ម ផ្ទុយពីនេះ វិញប្រសិនបើក្រុមហ៊ុនមានមេគុណមូលធនទាបវិញនោះ វាមានន័យថាស្ថានភាពហិរញ្ញវត្ថុ របស់ក្រុមហ៊ុនមានដំណើរការល្អប្រសើរដោយមិនសូវពឹងផ្អែកលើបំណុលច្រើន។¹⁵

រូបមន្តមេគុណមូលធនមានដូចខាងក្រោម៖

$$\text{មេគុណមូលធន} = \text{ទ្រព្យសរុប} / \text{មូលធនសរុប}$$

➢ អនុបាតនៃសមត្ថភាពទូទាត់ការប្រាក់ (Time interest earned ratio)

អនុបាតនេះនឹងបង្ហាញ ថាតើក្រុមហ៊ុនមានលទ្ធភាពប៉ុន្មានដងក្នុងការបង់ការប្រាក់ ដោយប្រើប្រាស់ប្រាក់ ចំណេញមុនបង់ពន្ធ និងបង់ការប្រាក់។ ហើយជាទូទៅប្រសិនបើអនុបាតនៃសមត្ថភាពទូទាត់ការប្រាក់របស់ ក្រុមហ៊ុនមានលទ្ធផលទាបជាង ២,៥ ដងនោះយើងអាចធ្វើការសន្និដ្ឋានបានថាក្រុមហ៊ុនងាយនឹងប្រឈមនឹង ការក្ស័យធនកើតមានឡើង ឬហិរញ្ញវត្ថុរបស់ក្រុមហ៊ុនពុំមានស្ថេរភាព។¹⁶

អនុបាតនៃសមត្ថភាពទូទាត់ការប្រាក់មានរូបមន្តដូចខាងក្រោម៖

$$\text{អនុបាតនៃសមត្ថភាពទូទាត់ការប្រាក់} = \text{Earnings before interest and taxes} / \text{Interest expense}$$

២.៣.២.៣ អនុបាតនៃលទ្ធភាពប្រើប្រាស់ទ្រព្យសកម្ម (Asset Utilization)

ការប្រើប្រាស់វិធីវិភាគដោយផ្អែកតាមអនុបាតនៃលទ្ធភាពប្រើប្រាស់ទ្រព្យសកម្ម (Asset Utilization) នេះវានឹងបង្ហាញអំពីសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការប្រើប្រាស់ទ្រព្យសកម្មរបស់ខ្លួនប្រកបដោយប្រសិទ្ធភាពដែរឬទេ ដោយតាមការគណនាជាមួយនឹងរូបមន្តនីមួយៗដែលមានដូចខាងក្រោម ៖

➢ អនុបាតនៃការបង្វិលសន្លឹក (Inventory Turnover)

អនុបាតនេះគឺបង្ហាញអំពីចំនួនដងដែលក្រុមហ៊ុនបានបញ្ចេញសន្លឹក ហើយទិញចូល ឬផលិតសន្លឹកទាំងនោះឡើងវិញក្នុងកំឡុងពេលណាមួយ ហើយអនុបាតនេះអាចជួយអ្នកគ្រប់គ្រងក្រុមហ៊ុនធ្វើការសម្រេចចិត្ត កាន់តែមានប្រសិទ្ធភាពលើតម្លៃដំណើរការផលិត ការធ្វើទីផ្សារ និងនាំចូលនូវសន្លឹកថ្មីៗផងដែរ ប្រសិនបើលទ្ធផលដែលទទួលបានពីការគណនាអនុបាតនេះ កាន់តែទាបវាបង្ហាញថាការលក់របស់ក្រុមហ៊ុនគឺខ្សោយ

¹⁵ [Equity Multiplier Ratio | Analysis | Formula | Example \(myaccountingcourse.com\)](http://myaccountingcourse.com)

¹⁶ [What Does a High Times Interest Earned Ratio Signify? \(investopedia.com\)](http://investopedia.com)

និង សន្និធិមានចំនួនលើសពីតម្រូវការ ក៏ប៉ុន្តែបើលទ្ធផលនៃការគណនាអនុបាតនេះខ្ពស់វិញនោះ មានន័យថា ការ លក់របស់ក្រុមហ៊ុនមានភាពល្អប្រសើរ ហើយសន្និធិអាចផ្គត់ផ្គង់សមស្របតាមតម្រូវការ។¹⁷

អនុបាតនៃការបង្វិលសន្និធិមានរូបមន្តដូចខាងក្រោម៖

$$\text{ការបង្វិលសន្និធិ} = \text{ថ្ងៃដើម} / \text{សន្និធិ}$$

➢ ចំនួនថ្ងៃនៃការបង្វិលសន្និធិ (Days sales in inventory)

Days sales in inventory នឹងបង្ហាញអំពីចំនួនថ្ងៃដែលក្រុមហ៊ុនបានរក្សាទុកសន្និធិមុនពេលលក់ចេញ ហើយជាទូទៅអនុបាតនេះគឺ ជាមូលដ្ឋានមួយសម្រាប់អ្នកគ្រប់គ្រងប្រើប្រាស់ដើម្បីកំណត់នូវប្រសិទ្ធភាពនៃ ការ លក់ ហើយប្រសិនបើគួរលេខនៃអនុបាតនេះកើនឡើងខ្ពស់នោះ វាមានន័យថាអង្គភាពគ្រប់គ្រងសន្និធិមិន មាន ប្រសិទ្ធភាពល្អទេ ឬអាចមានសន្និធិដែលពិបាកលក់ចេញ។¹⁸

អនុបាតចំនួនថ្ងៃនៃការបង្វិលសន្និធិមានរូបមន្តដូចខាងក្រោម៖

$$\text{ចំនួនថ្ងៃនៃការបង្វិលសន្និធិ} = 365 \text{ ថ្ងៃ} / \text{ការបង្វិលសន្និធិ}$$

➢ ការបង្វិលឥណទេយ្យ (Receivable Turnover)

Receivable Turnover នេះនឹងបង្ហាញថាក្នុងមួយឆ្នាំ អង្គភាពអាចធ្វើការបង្វិលឥណទេយ្យបានចំនួន ប៉ុន្មានដង និងបង្ហាញអំពីកម្រិតប្រសិទ្ធភាពរបស់អង្គភាពក្នុងការប្រមូលឥណទេយ្យ ឬប្រាក់ដែលអតិថិជន ជំពាក់។ នៅពេលដែលអនុបាតនេះមានកម្រិតទាបនោះ វានឹងបង្ហាញថាការប្រមូលឥណទេយ្យរបស់ក្រុមហ៊ុន គឺ ខ្សោយ និងមានចំនួនអតិថិជនច្រើនដែលសងបំណុលមិនទាន់កាលកំណត់។¹⁹

អនុបាតនៃការបង្វិលឥណទេយ្យមានរូបមន្តដូចខាងក្រោម៖

$$\text{ការបង្វិលឥណទេយ្យ} = \text{ការលក់សរុប} / \text{គណនីត្រូវទទួល}$$

¹⁷ <https://www.investopedia.com/terms/i/inventoryturnover.asp>

¹⁸ <https://www.investopedia.com/terms/d/days-sales-inventory-dsi.asp>

¹⁹ [Receivables Turnover Ratio Defined: Formula, Importance, Examples, Limitations \(investopedia.com\)](https://www.investopedia.com/terms/r/receivables-turnover-ratio-defined-formula-importance-examples-limitations-investopedia.com)

➢ ចំនួនថ្ងៃនៃការផ្ទេរឥណទេយ្យ (Days' sales in Receivable)

Days sales in Receivable នេះនឹងបង្ហាញអំពីរយៈពេលជាមធ្យមចំនួនប៉ុន្មានថ្ងៃ ដែលក្រុមហ៊ុនអាចធ្វើការបង្វិលឥណទេយ្យម្តងៗ។ ហើយអនុបាតនេះជាទូទៅអាចវាស់វែងពីកម្រិតដែលអតិថិជនសងប្រាក់បានលឿន ឬយឺត និងប្រសិទ្ធភាពនៃការគ្រប់គ្រងឥណទេយ្យរបស់អង្គភាព។²⁰ អនុបាតនៃចំនួនថ្ងៃការបង្វិលឥណទេយ្យមានរូបមន្តដូចខាងក្រោម៖

$$\text{ចំនួនថ្ងៃនៃការផ្ទេរឥណទេយ្យ} = 365 \text{ ថ្ងៃ} / \text{ការបង្វិលសាច់ប្រាក់ដែលត្រូវទទួល}$$

➢ ការបង្វិលទ្រព្យសកម្មរយៈពេលវែង (Fixed assets turnover)

Fixed assets turnover នឹងបង្ហាញថាទ្រព្យសកម្មរយៈពេលវែងរបស់ក្រុមហ៊ុន ១ដុល្លារតើអាចបង្កើតប្រាក់ចំណូលប៉ុន្មានដុល្លារ។ ហើយប្រសិនបើលទ្ធផល នៃអនុបាតនេះទទួលបានកាន់តែខ្ពស់នោះ គឺមានន័យថាអង្គភាពមានសមត្ថភាពនៅក្នុងការគ្រប់គ្រង និងប្រើប្រាស់ទ្រព្យសកម្មរយៈពេលវែងអស់ពីលទ្ធភាព ក៏ប៉ុន្តែលើកម្រិតលទ្ធផលទាបវិញនោះគឺមានន័យថាការប្រើប្រាស់ ប្រសិទ្ធភាពល្អនោះទេ។ និងការគ្រប់គ្រងទ្រព្យសកម្មរបស់អង្គភាពគឺពុំមាន ។²¹

អនុបាតនៃការបង្វិលទ្រព្យសកម្មរយៈពេលវែងមានរូបមន្តដូចខាងក្រោម៖

$$\text{ការបង្វិលទ្រព្យសកម្មរយៈពេលវែង} = \text{ការលក់សរុប} / \text{ទ្រព្យអកម្មពិត}$$

➢ ការបង្វិលទ្រព្យសកម្មសរុប (Total assets turnover)

Total assets turnover នេះនឹងបង្ហាញថា រាល់ការវិនិយោគ មួយដុល្លារទៅលើទ្រព្យសកម្មសរុប តើក្រុមហ៊ុនអាចបង្កើតប្រាក់ចំណូលប៉ុន្មានដុល្លារ។ ហើយជាទូទៅនៅពេលដែលក្រុមហ៊ុនមាន Total assets turnover ខ្ពស់នោះ គឺមានន័យថា ក្រុមហ៊ុនបានប្រើប្រាស់ទ្រព្យសកម្មបានល្អ។²²

ការបង្វិលទ្រព្យសកម្មសរុបមានរូបមន្តដូចខាងក្រោម៖

$$\text{ការបង្វិលទ្រព្យសកម្មសរុប} = \text{ការលក់សរុប} / \text{ទ្រព្យសកម្មសរុប}$$

²⁰ <https://www.investopedia.com/terms/d/dso.asp>

²¹ <https://www.investopedia.com/terms/f/fixed-asset-turnover.asp>

²² <https://www.investopedia.com/terms/a/assetturnover>

២.៣.២.៤ អនុបាតនៃលទ្ធភាពស្វែងរកប្រាក់ចំណេញ (Profitability Ratios)

ការវិភាគដោយពឹងផ្អែកតាមអនុបាតនៃលទ្ធភាពស្វែងរកប្រាក់ចំណេញ (Profitability Ratios) នេះវា នឹងបង្ហាញអំពីសមត្ថភាពរបស់ក្រុមហ៊ុនក្នុងការស្វែងរកប្រាក់ចំណេញ ពីសកម្មភាពអាជីវកម្មរបស់ខ្លួនបានល្អដែរ ឬទេ ។

ដោយប្រើប្រាស់ការគណនាតាមរូបមន្តនីមួយៗដែលមានដូចខាងក្រោម៖

➢ អនុបាតចំណេញដុល (Profit Margin)

អនុបាតនេះនឹងបង្ហាញថា តើរាល់ចំណូលពីការលក់ មួយដុល្លារ ក្រុមហ៊ុនអាចទទួលបានចំណេញពិត ចំនួនប៉ុន្មានដុល្លារ។ កាលណាបើអនុបាតនេះកាន់តែខ្ពស់ គឺកាន់តែល្អសម្រាប់ក្រុមហ៊ុន ពីព្រោះវាបានបង្ហាញ ថាក្រុមហ៊ុនទទួលបានប្រាក់ចំណេញកាន់តែច្រើនពីសកម្មភាពអាជីវកម្មរបស់ខ្លួន។²³

អនុបាតចំណេញដុលមានរូបមន្តដូចខាងក្រោម៖

$$\text{អនុបាតចំណេញដុល} = \frac{\text{ការចំណេញពិត}}{\text{ការលក់សរុប}}$$

➢ ចំណេញលើទ្រព្យ (Return on Assets, ROA)

Return on Assets នឹងបង្ហាញថា រាល់ការប្រើប្រាស់ទ្រព្យសកម្ម ១ដុល្លារ ក្រុមហ៊ុនអាចទទួលបាន ចំណេញពិតប៉ុន្មានដុល្លារ។ កាលណាអនុបាតនេះកាន់តែខ្ពស់ គឺកាន់តែល្អសម្រាប់ក្រុមហ៊ុន ពីព្រោះវាបង្ហាញពី ប្រសិទ្ធភាពនៃការប្រើប្រាស់ទ្រព្យសកម្មរបស់ក្រុមហ៊ុនក្នុងការបង្កើតប្រាក់ចំណេញកាន់តែល្អប្រសើរ។²⁴

អនុបាតនៃចំណេញលើទ្រព្យមានរូបមន្តដូចខាងក្រោម៖

$$\text{ចំណេញលើទ្រព្យ} = \frac{\text{ការចំណេញពិត}}{\text{ទ្រព្យសរុប}}$$

➢ ចំណេញលើមូលធន (Return on equity, ROE)

Return on equity នេះនឹងបង្ហាញថា រាល់ការប្រើប្រាស់មូលធន មួយដុល្លារ ក្រុមហ៊ុនអាចទទួលបាន ប្រាក់ ចំណេញពិតចំនួនប៉ុន្មានដុល្លារ។ ប្រសិនបើអនុបាតនេះកាន់តែខ្ពស់ គឺកាន់តែល្អសម្រាប់ក្រុមហ៊ុនពីព្រោះ វាបានបង្ហាញអំពីសមត្ថភាព និង ប្រសិទ្ធភាពនៃការប្រើប្រាស់មូលធនរបស់ក្រុមហ៊ុន ក្នុងការបង្កើតប្រាក់ ចំណេញបាន កាន់តែល្អប្រសើរ។²⁵

អនុបាតចំណេញលើមូលធនមានរូបមន្តដូចខាងក្រោម៖

$$\text{ចំណេញលើមូលធន} = \frac{\text{ការចំណេញពិត}}{\text{ដើមទុនសរុប}}$$

²³ លី សុវណ្ណរតនៈ (Ly Sovanratanak) (ly-sovanratanak.blogspot.com)

²⁴ ROA: The Key to Measuring Profitability (readyratios.com)

²⁵ <https://www.myaaccountingcourse.com/financial-ratios/return-on-equity>

ជំពូកទី៣

ការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី

៣.១ ស្ថានភាពទូទៅរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី

៣.១.១ ប្រវត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី²⁶



អាសយដ្ឋាន: អគារលេខ៦១ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ទូរស័ព្ទ: ០២៣ ៩៩៨ ៧៧៧, ០២៣ ៤៣០ ៩៩៩, ទូរសារ: ០២៣ ៤៣០ ៥៥៥

អ៊ីម៉ែល: operation@acledabank.com.kh

វេបសាយ: www.acledabank.com.kh

SWIFT Code: ACLBKHPP

²⁶ https://www.acledabank.com.kh/kh/khm/ff_history

ដោយមានការជួយគាំទ្រពីអង្គការពលកម្មអន្តរជាតិ (ILO) និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) អេស៊ីលីដា ត្រូវបានបង្កើតឡើងនៅក្នុងខែមករា ឆ្នាំ១៩៩៣ ក្នុងនាមជាអង្គការក្រៅរដ្ឋាភិបាលមួយ មានទិសដៅអភិវឌ្ឍន៍មុខរបរខ្នាតតូចបំផុត និងខ្នាតតូច តាមរយៈការផ្តល់ឥណទានដោយស្ថាបនិកមួយក្រុម ដូចខាងក្រោម ។ តាំងពីពេលចាប់ផ្តើមដំបូង អេស៊ីលីដាបានទទួលការគាំទ្រពីភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិសំខាន់ៗជាច្រើន ដូចមាននៅក្នុងតារាងកិត្តិយសដែលយើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ។

ការពង្រីកបណ្តាញប្រតិបត្តិការគ្របដណ្តប់គ្រប់ខេត្ត-រាជធានី ក្នុងព្រះរាជាណាចក្រកម្ពុជា និងសមត្ថភាពរបស់ធនាគារ ក្នុងការរកប្រាក់ចំណេញដែលធានានូវនិរន្តរភាព គឺជាកត្តាធំពីរ ដែលធ្វើឱ្យក្រុមប្រឹក្សាភិបាល និងដៃគូអន្តរជាតិរបស់ខ្លួនសម្រេចថា ធនាគារ អេស៊ីលីដា គួរធ្វើការកម្លាយខ្លួនទៅជាធនាគារពាណិជ្ជ ។ ធ្វើបែបនេះ មិនត្រឹមតែជួយពង្រឹងសមត្ថភាពរចនាសម្ព័ន្ធផ្នែកច្បាប់ សម្រាប់បំពេញកាតព្វកិច្ចរបស់ខ្លួនពីមុនមកនោះទេ វាថែមទាំងផ្តល់ឱ្យធនាគារនូវជម្រើសកាន់តែច្រើនក្នុងការរកទុនបន្ថែម (ដូចជាការបន្ថែមដើមទុន ការទទួលប្រាក់បញ្ញើសាធារណៈ ឬការទទួលប្រាក់កម្ចីពាណិជ្ជកម្ម រវាងធនាគារដូចគ្នា) សម្រាប់គាំទ្រដល់ការពង្រីក ការផ្តល់សេវាមីក្រូហិរញ្ញវត្ថុ ដែលជាអាជីវកម្មស្នូលរបស់ខ្លួន ។ ដោយមានការជួយជ្រោមជ្រែងពីស្ថាប័នមួយចំនួនដូចជា ភ្នាក់ងារអភិវឌ្ឍន៍អន្តរជាតិនៃសហរដ្ឋអាមេរិក (USAID) កម្មវិធីអភិវឌ្ឍន៍វិស័យឯកជនតំបន់ទន្លេមេគង្គ (MPDF/IFC) និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) ធ្វើឱ្យកម្មវិធីកម្លាយខ្លួនរយៈពេលបីឆ្នាំមួយ ត្រូវបានលើកឡើងនៅឆ្នាំ១៩៩៨ ហើយសម្រេចជោគជ័យ ដោយទទួលបានអាជ្ញាប័ណ្ណជាធនាគារឯកទេស នៅក្នុងខែតុលា ឆ្នាំ២០០០ ។

នៅក្នុងដំណើរការកម្លាយខ្លួននេះ អង្គការក្រៅរដ្ឋាភិបាលអេស៊ីលីដាដើម បានបង្វែរទ្រព្យសកម្ម និងបំណុលក្នុងដែនអតិថិជន (ប្រាក់កម្ចីរយៈពេលវែង ដែលទទួលបានពីម្ចាស់ជំនួយ) ទៅកាន់ធនាគារ អេស៊ីលីដាដែលទើបបង្កើតថ្មី ដោយប្តូរត្រឡប់ទៅវិញជាភាគហ៊ុន ៤៤,៩១% របស់ធនាគារស្មើនឹង ៤ លានដុល្លារអាមេរិក សមាគមបុគ្គលិកអេស៊ីលីដា (ក្រុមហ៊ុន អេ អេស អេ អ៊ីស្ស) ដែលបានបង្កើតឡើងដោយមូលនិធិរបស់បុគ្គលិក បានទិញភាគហ៊ុនចំនួន ៦,០៩% ហើយចំណែកដែលនៅសល់ ៤៩% ទៀតត្រូវបានបែងចែកទៅឱ្យភាគហ៊ុនិកបរទេសចំនួនបួនគឺ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (សាខារបស់ធនាគារពិភពលោក), DEG (ប្រទេសអាល្លឺម៉ង់), FMO និង ធនាគារទ្រីយ៉ូដូស (ប្រទេសហុល្លង់ដ៍) ។

នាពេលអនាគត ធនាគារ អេស៊ីលីដា អាចនឹងមានវត្តមាននៅក្នុងទីផ្សារភាគហ៊ុន ក្នុងពេលសមស្របណាមួយ ។

បន្ទាប់ពីបង្កើនដើមទុនរបស់ខ្លួនមួយទ្វេដង ឡើងដល់ ១៣លានដុល្លារអាមេរិក ធនាគារអេស៊ីលីដា បានទទួលអាជ្ញាប័ណ្ណជាធនាគារពាណិជ្ជ នៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០០៣ ហើយត្រូវប្តូរឈ្មោះមកជា "ធនាគារ អេស៊ីលីដា ភីអិលស៊ី" ។ នាដំណាច់ឆ្នាំ២០២០ធនាគារ អេស៊ីលីដាភីអិលស៊ី មានទ្រព្យសកម្មសរុប ៦.៥៥១.៤៩៤ លានដុល្លារអាមេរិក ព្រមទាំងកាន់កាប់ទីផ្សារបានប្រមាណ ១៤,៣% នៃទីហំទ្រព្យសកម្មសរុប, ១៤,៨% (សមតុល្យឥណទាន) និង ៤៥,៨% (ចំនួនអតិថិជន) នៃទីហំទីផ្សារឥណទានសរុប, និង ១៦,៥% (សមតុល្យប្រាក់បញ្ញើ) និង ៤៨,២% (ចំនួនគណនី) នៃទីហំទីផ្សារប្រាក់បញ្ញើសរុប នៅក្នុងវិស័យធនាគារនៅក្នុងប្រទេសកម្ពុជា (មិនរាប់បញ្ចូលស្ថាប័នមីក្រូហិរញ្ញវត្ថុ និងអង្គការក្រៅរដ្ឋាភិបាល) ។

បច្ចុប្បន្ន ធនាគារ អេស៊ីលីដា មានទ្រព្យសកម្មសរុប ៦,៥៥១,៤៩៤ លានដុល្លារអាមេរិក, ប្រាក់បញ្ញើ ៤,៦១១,៣០ លានដុល្លារអាមេរិក, និងសមតុល្យឥណទាន ៤,៤៧១,៣០ លានដុល្លារអាមេរិក នៅលើដៃ អតិថិជនជាង ៥២ ម៉ឺននាក់ដែលក្នុងនោះមាន ៥៥.១០% ជាស្រ្តី ។ ធនាគារមាន បុគ្គលិកសរុប ១២.០១៣ នាក់ កំពុងបម្រើការងារនៅក្នុង ២៦៣ សាខាគ្រប់ខេត្ត-រាជធានី នៃព្រះរាជាណាចក្រកម្ពុជា ។ ក្រៅពីសេវាឥណទាន និងសេវាបញ្ញើ-សន្សំ ធនាគារ អេស៊ីលីដា មានបម្រើជូននូវសេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេសតាមរយៈ Western Union និង SWIFT (សង្គមជុំវិញពិភពលោកសម្រាប់ទូរគមនាគមន៍ហិរញ្ញវត្ថុអន្តរជាតិ) ។ យើងខ្ញុំមាន សេវាប័ណ្ណ សេវាឌីជីថល សេវាហិរញ្ញប្បទានពាណិជ្ជកម្មនិងសេវាចាត់ចែងសាច់ប្រាក់ និងសេវាធនាគារដទៃជាច្រើនទៀត ។

ការិយាល័យកណ្តាល របស់ធនាគារ អេស៊ីលីដា មានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ ជាមួយនឹងបណ្តាញប្រតិបត្តិការគ្របដណ្តប់ទូទាំងព្រះរាជាណាចក្រកម្ពុជា ។

៣.១.២ ទស្សនវិស័យ និងបេសកកម្ម របស់ធនាគារ អេស៊ីលីដា ភីអិលស៊ី²⁷

ទស្សនៈវិស័យ

ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារពាណិជ្ជនាំមុខក្នុងប្រទេសកម្ពុជា ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុល្អបំផុត ជូនដល់សាធារណជនគ្រប់មជ្ឈដ្ឋានក្នុងសហគមន៍ ។

បេសកកម្ម

បេសកកម្មរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី គឺផ្តល់ជូនសហគ្រិនខ្នាតតូចបំផុត ខ្នាតតូច ខ្នាតមធ្យម និងសាធារណជន នូវមធ្យោបាយក្នុងការគ្រប់គ្រង ចាត់ចែងធនធានហិរញ្ញវត្ថុឱ្យមានប្រសិទ្ធភាពខ្ពស់ ដើម្បីលើកស្ទួយជីវភាពរស់នៅឱ្យប្រសើរឡើង ដោយអនុវត្តឱ្យបាននូវនិរន្តរភាព និងបង្កើននូវអត្ថប្រយោជន៍ជូនដល់ភាគហ៊ុនិក កម្មករនិយោជិត ព្រមទាំងសហគមន៍ទាំងអស់ ។ យើងប្រកាន់ខ្ជាប់ជានិច្ចនូវគោលការណ៍សីលធម៌វិជ្ជាជីវៈ សង្គម ច្បាប់ និង បរិស្ថាន ប្រកបដោយកម្រិតខ្ពស់បំផុត ។

៣.១.៣ ផ្លាកសញ្ញា (LOGO)²⁸

អត្ថន័យនៃពាក្យ អេស៊ីលីដា

អ=អភិសមាចារ អភិវឌ្ឍន៍ អច្ឆរិយ

ស=សុខភាព សមត្ថភាព សីលធម៌

ល=លឿនទាន់ចិត្ត លទ្ធផលល្អ លើសលប់

ដ=ដឹងយល់ ដុះដាល ដល់គោលដៅ ។



²⁷ https://www.acledabank.com.kh/kh/khm/ff_vision_mission

²⁸ https://www.acledabank.com.kh/kh/khm/md_logo

៣.១.៤ គោលនយោបាយរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី

អង្គការអភិវឌ្ឍន៍ និងសហប្រតិបត្តិការសេដ្ឋកិច្ច ហៅកាត់ថា OECD បានកំណត់ថា អភិបាលកិច្ច ជាបរិបទ ទំនាក់ទំនងរវាងថ្នាក់គ្រប់គ្រង ក្រុមប្រឹក្សាភិបាល ភាគទុនិក និងភាគីពាក់ព័ន្ធ។ អភិបាលកិច្ច គប្បីមានការលើកទឹកចិត្ត ត្រឹមត្រូវដល់ក្រុមប្រឹក្សាភិបាល និងថ្នាក់គ្រប់គ្រង ស្របទៅតាមគោលដៅកំណត់សម្រាប់ជាអត្ថប្រយោជន៍ដល់ក្រុមហ៊ុននិងភាគទុនិក ហើយត្រូវមានការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាព។

អភិបាលកិច្ច ជាទម្រង់ការអនុវត្ត ដែលធុរៈកិច្ចរបស់ធនាគារ ត្រូវបានចែង និងត្រួតពិនិត្យ ។ រចនាសម្ព័ន្ធ នៃអភិបាលកិច្ច បញ្ជាក់អំពីការបែងចែកអំណាច ឬសិទ្ធិ និងការទទួលខុសត្រូវរបស់ភាគីពាក់ព័ន្ធ នៅក្នុងធនាគារ រួមមាន៖ ភាគទុនិក ក្រុមប្រឹក្សាភិបាល ថ្នាក់គ្រប់គ្រង និងភាគីពាក់ព័ន្ធ ព្រមទាំងបង្កើតអោយមានគោលការណ៍ និងនីតិវិធីសម្រាប់ធ្វើសេចក្តីសម្រេចក្នុងធុរៈកិច្ចរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី។

រចនាសម្ព័ន្ធ អភិបាលកិច្ចដែលមានប្រសិទ្ធភាព ធានាបានថា ក្រុមប្រឹក្សាភិបាល និងថ្នាក់គ្រប់គ្រង ១)-អនុវត្តតាមគោលដៅកំណត់សម្រាប់ជាអត្ថប្រយោជន៍ ដល់ធនាគារទាំងមូល, ២)-អនុវត្តប្រកបដោយតម្លាភាព និងការទទួលខុសត្រូវ, ៣)-ធានាអោយមានការ អនុវត្តគោលនយោបាយនិង នីតិវិធីដូចគ្នា និងច្បាស់លាស់, ៤)-បន្ស៊ីគ្នា រវាងការទទួលខុសត្រូវ និងសិទ្ធិអំណាចក្នុងធុរៈកិច្ចរបស់ធនាគារទាំងមូល ។

៣.១.៥ រចនាសម្ព័ន្ធ

ក្រុមប្រឹក្សាភិបាល



១. លោក ឆាយ សៀន
ប្រធានក្រុមប្រឹក្សាភិបាល




២. បណ្ឌិត អ៊ិន ចាន់នី
អភិបាល



៣. លោក Pieter Kooi
អភិបាល



៤. លោកស្រី គូរី តេនា
អភិបាល



៥. លោក Stéphan
MANGIAVACCA
អភិបាល



៦. លោក Kyosuke Hattori
អភិបាល



៧. លោក Albertus
Bruggink



៨. លោក កាយ ចូត
អភិបាល

គណៈកម្មាធិការប្រតិបត្តិ




បណ្ឌិត អ៊ិន ចាន់នី
ប្រធាននាយកប្រតិបត្តិ



លោកស្រី ម៉ា អង់
អនុប្រធាននាយកប្រតិបត្តិជាន់ខ្ពស់
និងជា គណៈប្រធាននាយកប្រតិបត្តិហិរញ្ញវត្ថុ
និងគណៈប្រធាននាយកប្រតិបត្តិប្រតិបត្តិការ



លោក លី ថៃ
អនុប្រធាននាយកប្រតិបត្តិ និង
ជាគណៈប្រធាននាយកប្រតិបត្តិអភិបាលកិច្ច




លោកស្រី ប៊ុត ប៊ុនស៊ីហា
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈប្រធាន
នាយកប្រតិបត្តិនីតិកម្ម និងលេខាធិការក្រុមហ៊ុន



លោក ម៉ា ច័
អនុប្រធាននាយកប្រតិបត្តិ និងជា
គណៈប្រធាននាយកប្រតិបត្តិព័ត៌មានវិទ្យា




លោក យ៉ង រ៉េ
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈ
ប្រធាននាយកប្រតិបត្តិគណនេយ្យ




បណ្ឌិត ឡឿង សុភាព
អនុប្រធាននាយកប្រតិបត្តិ និងជាគណៈ
ប្រធាននាយកប្រតិបត្តិហានិភ័យ

អង្គការលេខ



បណ្តាញប្រតិបត្តិការ



៣.២ របាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី

៣.២.១ របាយការណ៍លទ្ធផលបានធ្វើសវនកម្ម

១. របាយការណ៍លទ្ធផល (INCOME STATEMENTS)

ACLEDA BANK PLC

Consolidated Income Statement

For the year ended December 31, 2020 and December 31, 2019

	2020	2019	2020	2019
	US\$	US\$	KHR'000	KHR'000
Interest income	515,094,476	483,543,466	2,100,040,179	1,959,318,124
Interest expense	(150,777,317)	(156,872,680)	(614,719,121)	(635,648,099)
Net interest income	364,317,159	326,670,786	1,485,321,058	1,323,670,025
Fee and commission income	45,775,165	48,734,619	186,625,348	197,472,676
Fee and commission expense	(1,742,125)	(996,897)	(7,102,644)	(4,039,427)
Net fee and commission income	44,033,040	47,737,722	179,522,704	193,433,249
Allowances for impairment losses	(20,794,031)	(23,411,205)	(84,777,264)	(94,862,203)
Allowance for impairment losses on off-balance sheet commitments	54,156	87,989	220,794	356,531
Net impairment losses	(20,739,875)	(23,323,216)	(84,556,470)	(94,505,672)
Net income after	387,610,324	351,085,292	1,580,287,292	1,422,597,602

**allowance for
impairment**

Other incomes	18,351,358	17,849,723	74,818,487	72,327,078
---------------	------------	------------	------------	------------

General and administrative expenses	(225,926,220)	(215,412,394)	(921,101,199)	(872,851,020)
-------------------------------------	---------------	---------------	---------------	---------------

Profit before income tax	180,035,462	153,522,621	734,004,580	622,073,660
---------------------------------	-------------	-------------	-------------	-------------

Income tax expenses	(38,542,872)	(32,662,809)	(157,139,291)	(132,349,702)
---------------------	--------------	--------------	---------------	---------------

Profit for the year	141,492,590	120,859,812	576,865,289	489,723,958
----------------------------	-------------	-------------	-------------	-------------

Other comprehensive income:

Items that will not be reclassified to profit or loss:

Remeasurement of employee benefit obligations	169,447	34,908	690,835	141,447
---	---------	--------	---------	---------

Items that are or may be reclassified subsequently to profit or loss:

Currency translation differences	-	-	(8,160,026)	7,330,165
----------------------------------	---	---	-------------	-----------

Other comprehensive income for the year	169,447	34,908	(7,469,191)	7,471,612
---	---------	--------	-------------	-----------

Total comprehensive	141,662,037	120,894,720	569,396,098	497,195,570
----------------------------	-------------	-------------	-------------	-------------

income for the year

Profit for the year attributable to:

Owners of the Bank	141,492,590	120,859,812	576,865,289	489,723,958
Non-controlling interests	-	-	-	-
	141,492,590	120,859,812	576,865,289	489,723,958

Total comprehensive income attributable to:

Owners of the Bank	141,662,037	120,894,720	569,396,098	497,195,570
Non-controlling interests	-	-	-	-
	141,662,037	120,894,720	569,396,098	497,195,570

The earnings per share attributable to shareholders of Bank during the year are as follows:

Basic earnings per share	0.33	0.29	1.32	1.20
Diluted earnings per share	0.33	0.29	1.32	1.20

Consolidated Financial Highlights (CIFRS)

Units in US\$ 000	2020	2019
Assets	6,551,494	6,175,162
Loans and Advances (net)	4,471,301	3,846,021
Liabilities	5,461,868	5,210,700
Deposits	4,611,296	4,367,898
Share Capital	433,163	428,818
Shareholders' Equity	1,089,626	964,462
Gross Income	579,221	550,128
Profit Before Income Tax	180,035	135,523
Net Profit After Tax	141,493	120,860
Earnings Per Share	0.33	0.29
Dividend ³	0.0981	0.0763
Financial Highlights (CIFRS)		
Assets	6,379,484	6,017,303
Loans and Advances (net)	4,292,649	3,686,579
Liabilities	5,285,458	5,045,025
Deposits	4,477,033	4,256,424
Share Capital ⁴	433,163	428,818
Shareholders' Equity ⁵	1,094,026	972,279
Gross Income	537,756	514,933
Profit Before Income Tax	172,154	148,226
Net Profit After Tax	138,342	117,887

៣.២.២ របាយការណ៍តុល្យការបានធ្វើសវនកម្ម

២. របាយការណ៍តុល្យការ (BALANCE SHEETS)

ACLEDA BANK PLC
Consolidated Balance Sheet

As at December 31, 2020 and December 31, 2019

	2020	2019	2020	2019
ASSETS				
Cash on hand	412,759,051	421,527,238	1,669,610,361	1,717,723,495
Deposits and placements with other banks	534,653,146	587,730,531	2,162,671,976	2,395,001,914
Financial investments	566,674,523	527,474,976	2,292,198,446	2,149,460,527
Loans and advances, net	4,471,300,618	3,846,020,519	18,086,411,000	15,672,533,615
Other assets	22,766,913	17,529,833	92,092,163	71,434,070

Statutory deposits	360,377,008	587,336,099	1,457,724,997	2,393,394,603
Property and equipment	127,546,441	131,159,792	515,925,354	534,476,153
Intangible assets	14,690,675	8,998,993	59,423,780	36,670,896
Right-of-use assets	29,529,768	32,569,457	119,447,912	132,720,537
Deferred tax assets, net	11,195,845	14,814,354	45,287,193	60,368,494
TOTAL ASSETS	6,551,493,988	6,175,161,792	26,500,793,182	25,163,784,304

LIABILITIES AND EQUITY

LIABILITIES

Deposits and placements of other banks and financial institutions	317,009,459	285,175,145	1,282,303,262	1,162,088,716
Deposits from customers	4,294,286,048	4,082,722,853	17,370,387,064	16,637,095,626
Other liabilities	63,751,108	58,810,875	257,873,232	239,654,316
Borrowings	542,398,916	564,971,701	2,194,003,615	2,302,259,682
Subordinated debts	167,158,623	139,302,580	676,156,630	567,658,014
Current income tax liabilities	30,292,370	30,459,303	122,532,637	124,121,660
Lease liabilities	28,617,902	30,915,939	115,759,414	125,982,451
Employee benefits	18,354,055	18,341,796	74,242,152	74,742,819
TOTAL LIABILITIES	5,461,868,481	5,210,700,192	22,093,258,006	21,233,603,284

EQUITY

Share capital	433,163,019	428,818,154	1,752,144,412	1,747,433,978
Share premiums	11,706,215	-	47,351,640	-
Reserves	503,094,236	414,748,726	2,048,708,997	1,708,085,266
Retained earnings	141,662,037	120,894,720	559,330,127	474,661,776

TOTAL EQUITY

1,089,625,507	964,461,600	4,407,535,176	3,930,181,020
---------------	-------------	---------------	---------------

Non-controlling interests

-	-	-	-
---	---	---	---

TOTAL LIABILITIES AND EQUITY

6,551,493,988	6,175,161,792	26,500,793,182	25,163,784,304
---------------	---------------	----------------	----------------

៣.៣ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុឆ្នាំ ២០២០-២០១៩

៣.៣.១ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុតាមដំណាក់កាល (គិតជាដុល្លារ)

ក. របាយការណ៍លទ្ធផល

ACLEDA BANK PLC

Income Statement

As at December 31, 2020 and December 31, 2019

Description	2020	2019	Increase/Decrease	(%)
	US\$	US\$		
Interest income	515,094,476	483,543,466	31,551,010	6.52
Interest expense	(150,777,317)	(156,872,680)	(6,095,363)	(3.89)
Net interest income	364,317,159	326,670,786	37,646,373	11.52
Fee and commission income	45,775,165	48,734,619	(2,959,454)	6.07
Fee and commission expense	(1,742,125)	(996,897)	745,228	74.75
Net fee and commission income	44,033,040	47,737,722	(3,704,682)	(7.76)
Allowances for impairment losses	(20,794,031)	(23,411,205)	(2,617,174)	(11.17)

Allowance for impairment losses on off-balance sheet commitments	54,156	87,989	(33,833)	(38.45)
Net impairment losses	(20,739,875)	(23,323,216)	(2,583,341)	(11.07)
Net income after allowance for impairment	387,610,324	351,085,292	3,652,503	1.04
Other incomes	18,351,358	17,849,723	465,635	2.61
General and administrative expenses	(225,926,220)	(215,412,394)	(10,513,826)	(4.88)
Profit before income tax	180,035,462	153,522,621	26,512,841	17.27
Income tax expenses	(38,542,872)	(32,662,809)	(5,880,063)	(18.00)
Profit for the year	141,492,590	120,859,812	20,632,778	17.07
Other comprehensive income:				
<i>Items that will not be reclassified to profit or loss:</i>				
Remeasurement of employee benefit obligations	169,447	34,908	134,539	385.41
<i>Items that are or may be reclassified subsequently to profit or loss:</i>				
Currency translation differences	-	-		
Other comprehensive income for the year	169,447	34,908	134,539	385.41
Total comprehensive income for the year	141,662,037	120,894,720	20,767,317	17.18

បំណកស្រាយ

តាមរយៈការប្រៀបធៀបអំពីរបាយការណ៍លទ្ធផលសម្រាប់ឆ្នាំ ២០១៩ និងឆ្នាំ ២០២០ របស់ធនាគារអេស៊ីលីដា គឺអិលស៊ី បានបង្ហាញឲ្យឃើញថា៖

ចំណូលបានពីការប្រាក់ក្នុងឆ្នាំ២០១៩ មានចំនួនទឹកប្រាក់ \$ 326,670,786 និងក្នុងឆ្នាំ២០២០ មានចំនួនទឹកប្រាក់ \$ 364,317,159 ដែលមានអត្រាកើនឡើងស្មើនឹងអត្រា 11,52% ។ ត្រូវនឹងចំនួនទឹកប្រាក់ \$ 31,551,010 ព្រមជាមួយគ្នានេះចំណាយការប្រាក់ ដែលមានការកើនឡើងគួរឱ្យកត់សម្គាល់ ចំនួនទឹកប្រាក់ \$ 37,646,373 ត្រូវនឹងអត្រា 6,52% បើធៀបនឹងឆ្នាំ២០២០។

ចំណូលសុទ្ធលើកម្រៃជើងសារ នៅក្នុងឆ្នាំ ២០១៩ ដែលមានចំនួនទឹកប្រាក់កើនឡើងរហូតទៅដល់ \$ 47,737,722 និង 2020មានចំនួនទឹកប្រាក់\$44,033,040 ដោយមានទឹកប្រាក់ថយចុះចំនួន \$3,704,682ត្រូវនឹង 7.76%។

ចំណូលបានមកពីប្រតិបត្តិការផ្សេងៗ ដែលជាចំណូលមួយដែលមានចំនួនទឹកប្រាក់តិចតួចបំផុត បើធៀបនឹងចំណូលទាំងពីរខាងលើ។វាមានការថយចុះដែលមានចំនួនទឹកប្រាក់\$23,323,216 ក្នុងឆ្នាំ2019 និងចំនួនទឹកប្រាក់ \$20,739,875 ក្នុងឆ្នាំ២០២០ យើងឃើញថាមានការថយចុះចំនួន\$2,583,341ដែលត្រូវនឹង 11.07% បើធៀបនឹងឆ្នាំ២០២០ ភាគរយនៃការថយចុះនេះមិនគួរឱ្យកត់សម្គាល់ ព្រោះមិនបានធ្វើឱ្យប៉ះពាល់ខ្លាំងចំពោះប្រាក់ចំណេញ របស់ធនាគារនោះទេ។

ចំណែកឯចំណាយទូទៅ និង ចំណាយរដ្ឋបាល វិញក៏មានការកើនឡើងផង ដែលមានចំនួនទឹកប្រាក់រហូតដល់ \$ 351,085,292ក្នុងឆ្នាំ2019 និង 2020 មានចំនួនទឹកប្រាក់ \$387,610,324 មើលឃើញថាមានការកើនឡើងចំនួន \$3,652,503 ត្រូវនឹង 1.04%។

ចំពោះប្រាក់ចំណេញក្នុងឆ្នាំ សម្រាប់ឆ្នាំ2019 មានចំនួនទឹកប្រាក់ \$ 153,522,621 និងឆ្នាំ 2020 មានទឹកប្រាក់ \$180,035,462 ឃើញថាមានការកើនឡើងចំនួន \$26,512,841 ដែលត្រូវនឹង 17.27%។

ដូចនេះយើងឃើញថាប្រាក់ចំណេញក្នុងឆ្នាំបន្ទាប់ពីធ្វើការបង់ពន្ធរួចយើងឃើញថានៅឆ្នាំ 2019 មានចំនួនទឹកប្រាក់ \$120,759,812 និងនៅឆ្នាំ 2020 មានចំនួនទឹកប្រាក់ \$141,492,590 មានការកើនឡើងចំនួនទឹកប្រាក់ \$20,632,778 ត្រូវនឹង 17.07%។

ចំណែកឯលទ្ធផលលម្អិតផ្សេងៗទៀតនៅលើជាតិដែលនឹង ត្រូវបានចាត់ថ្នាក់ឡើងវិញទៅចំណេញឬខាតការវាស់វែងឡើងវិញនៃកាតព្វកិច្ចអត្ថប្រយោជន៍ចំពោះនិយោជិតនៅឆ្នាំ 2019 យើងឃើញថាមានទឹកប្រាក់ 34,908 និងឆ្នាំ 2020 169,447 មានការកើនឡើងចំនួន 134,539 ដែលត្រូវនឹង 385.41%។

បើយើងក្រឡេកទៅមើលលទ្ធផលចុងក្រោយនៃប្រាក់ចំណេញប្រៀបធៀបសរុបសម្រាប់ ក្នុងឆ្នាំយើងឃើញថានៅឆ្នាំ 2019 មានទឹកប្រាក់120,894,720 និងឆ្នាំ 2020 មានទឹកប្រាក់ 141,662,037 មានការកើនឡើងចំនួន 20,767,317 ដែលទៅនឹង 17.18%។

ខ. របាយការណ៍តុល្យការ

ACLEDA BANK PLC

Balance Sheet

As at December 31, 2020 and December 31, 2019

Description	2020	2019	Increase/Decrease	(%)
	US\$	US\$		
ASSETS				
Cash on hand	412,759,051	421,527,238	(8,768,187)	2.08
Deposits and placements with other banks	534,653,146	587,730,531	(53,077,385)	9.03
Financial investments	566,674,523	527,474,976	39,199,547	7.43
Loans and advances, net	4,471,300,618	3,846,020,519	625,280,099	16.26
Other assets	22,766,913	17,529,833	5,237,080	29.87
Statutory deposits	360,377,008	587,336,099	(226,959,091)	38.64
Property and equipment	127,546,441	131,159,792	(3,613,351)	2.75
Intangible assets	14,690,675	8,998,993	5,691,682	63.24
Right-of-use assets	29,529,768	32,569,457	(3,039,689)	9.33
Deferred tax assets, net	11,195,845	14,814,354	(3,618,509)	24.42
TOTAL ASSETS	6,551,493,988	6,175,161,792	376,332,196	6.10
LIABILITIES AND EQUITY				
LIABILITIES				
Deposits and placements of other banks and financial institutions	317,009,459	285,175,145	31,834,314	11.16
Deposits from customers	4,294,286,048	4,082,722,853	211,563,195	51.81

Other liabilities	63,751,108	58,810,875	4,940,233	8.40
Borrowings	542,398,916	564,971,701	(22,572,785)	3.99
Subordinated debts	167,158,623	139,302,580	27,856,043	19.99
Current income tax liabilities	30,292,370	30,459,303	(166,933)	0.54
Lease liabilities	28,617,902	30,915,939	(2,298,037)	7.43
Employee benefits	18,354,055	18,341,796	12,259	0.06
TOTAL LIABILITIES	5,461,868,481	5,210,700,192	251,168,289	4.82
EQUITY				
Share capital	433,163,019	428,818,154	4,344,855	1.01
Share premiums	11,706,215	-	11,706,215	0
Reserves	503,094,236	414,748,726	88,345,510	21.30
Retained earnings	141,662,037	120,894,720	20,767,317	17.17
TOTAL EQUITY	1,089,625,507	964,461,600	125,163,907	12.97
Non-controlling interests	-	-	-	-
TOTAL LIABILITIES AND EQUITY	6,551,493,988	6,175,161,792	376,832,196	6.10

បំណកស្រាយ

តាមរយៈការប្រៀបធៀបអំពីរបាយការណ៍តុល្យការសម្រាប់ឆ្នាំ 2019 និង 2020 របស់ធនាគារអេស៊ីលីដា បានបង្ហាញឱ្យឃើញថា

ទ្រព្យសកម្ម (Current Assets) : សាច់ប្រាក់ក្នុងដៃ នៅក្នុងឆ្នាំ2019 មានចំនួនទឹកប្រាក់ \$ 421,527,238 និង 2020 មានចំនួនទឹកប្រាក់ 412,759,051 ឃើញថាមានការថយចុះចំនួន 8,768,187 ត្រូវនឹង2.08%។

រីឯបើយើងក្រឡេកទៅមើលចំនួនទឹកប្រាក់បញ្ញើនៅធនាគារផ្សេងវិញឃើញថានៅឆ្នាំ 2019 មានទឹកប្រាក់ 587,730,531 និង 2020 មានចំនួនទឹកប្រាក់ 534,653,146 ឃើញថាមានការថយចុះចំនួន 53,077,385ដែលត្រូវនឹង 9.03%។

រីឯការវិនិយោគហិរញ្ញវត្ថុវិញយើងឃើញថាចំនួនទឹកប្រាក់នៅឆ្នាំ 2019 មានចំនួន 527,474,976 និងឆ្នាំ 2020 មានចំនួន 566,674,523 យើងឃើញថាមានចំនួនទឹកប្រាក់កើនឡើងចំនួន 39,199,547 ដែលត្រូវនឹង 7.43%។

បើយើងក្រឡេកទៅមើលឥណទាននិងបុរេប្បទានសុទ្ធក្នុងឆ្នាំ2019មានចំនួន 3,846,020,519 និងឆ្នាំ 2020មានចំនួន 4,471,300,618 យើងឃើញមានទឹកប្រាក់កើនឡើងចំនួន 625,280,0999 ដែលត្រូវនឹង 16.26%។

រីឯណាទ្រព្យសកម្មផ្សេងៗទៀតយើងឃើញថាមានចំនួនទឹកប្រាក់នៅឆ្នាំ2019 មានចំនួន 17,529,833 និងឆ្នាំ 2020 មានចំនួន 22,766,913 យើងឃើញមានទឹកប្រាក់កើនឡើងចំនួន 5,237,080, ដែលត្រូវនឹង 29.87%។

ចំណែកប្រាក់បញ្ញើតាមច្បាប់ដែលយើងឃើញមានចំនួនទឹកប្រាក់នៅក្នុងឆ្នាំ 2019 មានចំនួន ទឹកប្រាក់ 587,336,099 និងឆ្នាំ2020 មានចំនួនទឹកប្រាក់ 360,377,008 យើងឃើញមានការប្រាក់ថយចុះចំនួន 226,959,091 ត្រូវនឹង 38.64%។

ចំពោះទ្រព្យនិងគ្រឿងបរិក្ខារយើងឃើញមានចំនួនទឹកប្រាក់នៅក្នុងឆ្នាំ2019 មានចំនួន 131,159,792 និងឆ្នាំ2020 មានចំនួន 127,546,441 យើងឃើញមានទឹកប្រាក់ថយចុះចំនួន 3,613,351 ត្រូវនឹង 2.75%។

ម្យ៉ាងវិញទៀតទ្រព្យសកម្មអរូបីយើងឃើញមានទឹកប្រាក់នៅក្នុងឆ្នាំ 2019 ចំនួន 8,998,993 និងឆ្នាំ 2020 មានចំនួន 14,690,675 យើងឃើញមានទឹកប្រាក់ការឡើងចំនួន 5,691,682 ត្រូវនឹង 63.24%។

ចំណែកឥណទាននៃការប្រើប្រាស់ទ្រព្យសកម្ម យើងក៏ឃើញមានទឹកប្រាក់នៅក្នុងឆ្នាំ2019 មានចំនួនទឹកប្រាក់ 32,569,457 និងឆ្នាំ 2020 មានចំនួនទឹកប្រាក់ 29,529,768 យើងឃើញមានទឹកប្រាក់ថយចុះចំនួន 3,039,689 ត្រូវនឹង 9.33%។

ចំពោះទ្រព្យសកម្មពន្យារនៃការបង់ពន្ធសុទ្ធឡាយយើងឃើញមានទឹកប្រាក់នៅក្នុងឆ្នាំ 2019 មានចំនួន 14,814,354 និងឆ្នាំ 2020 មានចំនួន 11,195,845 យើងឃើញមានទឹកប្រាក់ថយចុះចំនួន 3,618,509 ត្រូវនឹង 24.42 %។

សរុបសេចក្តីមកយើងក្រឡេកទៅមើលថាទ្រព្យសកម្មសរុបរបស់យើងវិញយើងឃើញមានទឹកប្រាក់នៅក្នុងឆ្នាំ 2019មានចំនួន 6,175,161,792 និងឆ្នាំ 2020 មានចំនួន 6,551,493,988 យើងឃើញមានទឹកប្រាក់កើនឡើងចំនួន 376,332,196 ត្រូវនឹង 6.10%។

ឥឡូវបើយើងក្រឡេកទៅមើលបំណុលរបស់ធនាគារ វិញទៅលើប្រាក់បញ្ញើរបស់ធនាគារទៅនឹងប្រាក់បញ្ញើនិងស្ថាប័នហិរញ្ញវត្ថុផ្សេងទៀតយើងឃើញមានទឹកប្រាក់នៅក្នុងឆ្នាំ 2019 មានចំនួន 285,175,145 និងឆ្នាំ 2020 មានចំនួន 317,009,459 យើងឃើញមានទឹកប្រាក់កើនឡើងចំនួន 31,834,314ត្រូវនឹង11.16%។

ចំណែកប្រាក់បញ្ញើរបស់អតិថិជនយើងឃើញមានទឹកប្រាក់នៅក្នុងឆ្នាំ2019មានចំនួន4,082,722,853 និងឆ្នាំ 2020 មានចំនួនទឹកប្រាក់ 4,294,286,048 យើងឃើញមានទឹកប្រាក់កើនឡើងចំនួន 211,563,195ត្រូវនឹង 51.81%។

ចំពោះបំណុលផ្សេងៗទៀតយើងឃើញមានទឹកប្រាក់នៅក្នុងឆ្នាំ 2019 មានចំនួន 58,810,875 និងឆ្នាំ 2020 មានចំនួន 63,751,108 យើងឃើញមានទឹកប្រាក់កើនឡើងចំនួន 4,940,233 ត្រូវនឹង 8.40%។

រីឯប្រាក់កម្ចីយើងឃើញមានទឹកប្រាក់នៅក្នុងឆ្នាំ 2019 មានចំនួន 564,971,701 និងឆ្នាំ 2020 មានចំនួន 542,398,916 យើងឃើញមានទឹកប្រាក់ថយចុះចំនួន 22,572,785 ត្រូវនឹង 3.99 %។

ចំណែកបំណុលបន្ទាប់បន្សំយើងឃើញមានទឹកប្រាក់នៅក្នុងឆ្នាំ 2019 មានចំនួន 139,302,580 និងឆ្នាំ 2020 មានចំនួន 167,158,623 យើងឃើញមានទឹកប្រាក់កើនឡើងចំនួន 27,856,043 ត្រូវនឹង 19.99%។

រីឯបំណុលពន្ធលើប្រាក់ចំណេញ នៅក្នុងឆ្នាំ 2019 មានទឹកប្រាក់ 30,459,303 ចំណែកឆ្នាំ 2020 មានទឹកប្រាក់ 30,292,370 វាមានការថយចុះ 166,933 ស្មើនឹង 0.54% ។

ចំពោះបំណុលភតិសន្យាវិញនៅក្នុងឆ្នាំ 2019 មានទឹកប្រាក់ចំនួន 30,915,939 ចំណែកឆ្នាំ 2020 វិញមានទឹកប្រាក់ចំនួន 28,617,902 ដូច្នេះយើងឃើញថាវាមានការថយចុះ 2,298,037 ស្មើនឹង 7.43% ។

បើយើងក្រឡេកទៅមើលអត្ថប្រយោជន៍និយោជិតនៅក្នុងឆ្នាំ 2019 មានចំនួនទឹកប្រាក់ 18,341,796 រីឯនៅក្នុងឆ្នាំ 2020 វិញមានចំនួនទឹកប្រាក់ 18,354,055 ដូច្នេះវាមានការកើនឡើងចំនួនទឹកប្រាក់ 12,259 ស្មើនឹង 0.06% ។

ដូច្នេះចំពោះបំណុលសរុបនៅក្នុងឆ្នាំ 2019 មានចំនួនទឹកប្រាក់សរុប 5,210,700,192 ចំណែកឆ្នាំ 2020 មានចំនួនទឹកប្រាក់ 5,461,868,481 យើងឃើញថានៅក្នុងឆ្នាំ 2020 មានការកើនឡើងចំនួនទឹកប្រាក់ 251,168,289 ស្មើនឹង 4.82% ។

ចំពោះទុន(Share Capital) យើងឃើញថានៅក្នុងឆ្នាំ 2019 មានទឹកប្រាក់ 428,818,154 រីឯឆ្នាំ 2020 មានទឹកប្រាក់ចំនួន 433,163,019 ដូចនេះយើងឃើញថាក្នុងឆ្នាំ 2020 មានការកើនឡើង 4,344,855 ស្មើនឹង 1.01%។

ចំណែកប្រាក់ចំណេញលើទុន(Share Premiums)នៅក្នុងឆ្នាំ 2019 មានទឹកប្រាក់អត់ចំណេញ តែនៅឆ្នាំ 2020 មានការកើនឡើងរហូតដល់ 11,706,215

រីឯទុនបម្រុង(Reserves)នៅក្នុងឆ្នាំ 2019 មានទឹកប្រាក់ចំណេញត្រឹមតែ 414,748,726 ចំណែកឆ្នាំ 2020 មានការកើនឡើងរហូតដល់ 503,094,236 ដូចនេះយើងឃើញថាមានការកើនឡើង 88,345,510 ថ្មីនឹង 21.30%។

យោងតាមការសិក្សាស្រាវជ្រាវរបស់ខ្ញុំកន្លងមកយើងឃើញថាប្រាក់ចំណេញរក្សាទុកនៅក្នុងឆ្នាំ 2019 មានចំនួនទឹកប្រាក់ \$120,894,720 ប៉ុន្តែនៅក្នុងឆ្នាំ 2020 មានការចំណេញ \$141,662,037 ដូច្នេះមានយើងឃើញថាមានការកើនឡើង \$125,163,907 ស្មើនឹង 12.97% ។

ដូច្នេះហើយយើងឃើញថាទុនសរុបនៅក្នុងឆ្នាំ 2019 មានចំនួនទឹកប្រាក់ \$964,461,600 បើមើលទៅក្នុងឆ្នាំ 2020 វិញមានទឹកប្រាក់ចំនួន 1,089,625,507 ចំពោះទឹកប្រាក់នេះមានការកើនឡើង \$125,163,907 ស្មើនឹង 12.97% ។

បើយើងក្រឡេកទៅមើលបំណុលនិងទុនសរុបវិញចំពោះឆ្នាំ2019 មានចំនួនទឹកប្រាក់ 6,175,161,792 ប៉ុន្តែឆ្នាំ 2020 មានការកើនឡើងរហូតទៅដល់ \$6,551,493,988 មានការកើនឡើង \$376,832,196 ស្មើនឹង 6.10% ។

ម្យ៉ាងវិញទៀតបើទុនសរុបនៅក្នុងឆ្នាំ 2019 ដែលយើងឃើញថាសាច់ប្រាក់មានចំនួន \$421,527,238 ចំណែកឆ្នាំ 2020 ទឹកប្រាក់ចំនួន \$412,759,051 ដូច្នេះចំពោះឆ្នាំ 2020 មានការថយចុះ \$8,768,187 ស្មើនឹង 2.08 ។

៣. របាយការណ៍លំហូរសាច់ប្រាក់ (CASH FLOW STATEMENTS)

របាយការណ៍ហិរញ្ញវត្ថុ មានសារៈសំខាន់ណាស់ចំពោះអ្នកប្រើប្រាស់ របាយការណ៍លំហូរសាច់ប្រាក់ក៏ជាផ្នែកមួយនៃរបាយការណ៍ហិរញ្ញវត្ថុផងដែរ។ វាជារបាយការណ៍មួយដែលបង្ហាញពីចលនារបស់ប្រាក់ និងសាច់ប្រាក់ប្រហាក់ប្រហែល ដែលយើងបានប្រើប្រាស់និងអំពើលទ្ធភាពនៃការបង្កើត សាច់ប្រាក់នៅក្នុង ការិយបរិច្ឆេទមួយផងដែរ។

ព័ត៌មានស្តីអំពីលំហូរសាច់ប្រាក់នៃអង្គភាព មានសារៈប្រយោជន៍ក្នុងការផ្តល់ឱ្យអ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុ នូវមូលដ្ឋានសម្រាប់វាយតម្លៃនៃលទ្ធភាពរបស់អង្គភាព ក្នុងការបង្កើតសាច់ប្រាក់ និងសាច់ប្រាក់ប្រហាក់ប្រហែល នឹងសម្រាប់វាយតម្លៃការប្រើប្រាស់លំហូរសាច់ប្រាក់ទាំងនោះ។សេចក្តីវិនិច្ឆ័យតាមបែបសេដ្ឋកិច្ចរបស់អ្នកប្រើប្រាស់ទាំងឡាយ លទ្ធភាពរបស់អង្គភាពមួយក្នុងការបង្កើនសាច់ប្រាក់និងសាច់ប្រាក់ប្រហាក់ប្រហែល និងការកំណត់ពេលវេលានិងភាពប្រាកដប្រជានៃការបង្កើតសាច់ប្រាក់របស់អង្គភាពនានា។

របាយការណ៍លំហូរសាច់ប្រាក់ គឺជារបាយការណ៍មួយដែលកើតឡើងពីសកម្មភាព ៣ រួមមាន៖

១. លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ(Operating Activities) គឺជាមូលដ្ឋានសកម្មភាពបង្កើតចំណូលរបស់អង្គភាព និងសកម្មភាពផ្សេងៗទៀតដែលមិនមែនជាសកម្មភាពវិនិយោគ និងហិរញ្ញប្បទាន។
២. លំហូរសាច់ប្រាក់ពីសកម្មភាពវិនិយោគ (Investing Activities) គឺជាការទិញ និងលក់ នៅទ្រព្យសកម្មរយៈពេលវែង និងការវិនិយោគផ្សេងៗទៀតដោយមិនបានរាប់បញ្ចូលនូវសាច់ប្រាក់ប្រហាក់ប្រហែលឡើយ។
៣. លំហូរសាច់ប្រាក់ពីសកម្មភាពហិរញ្ញប្បទាន (Financing Activities) គឺជាសកម្មភាពទាំងឡាយ ដែលជាលទ្ធផលពីការប្រែប្រួលក្នុងទំហំ និងសកម្មភាពនៃមូលធន និងកម្ចីរបស់អង្គភាព។

៤.របាយការណ៍បម្រែបម្រួលទុន(STATEMENT OF STOCKHOLDER EQUITY CHANGE)

របាយការណ៍ស្តីពីការបម្រែបម្រួលមូលធនគឺជាការពន្យល់បន្ថែម បរិយាយ ឬពិពណ៌នាលម្អិតពីបម្រែបម្រួលមូលធនក្នុងក្រុមStockholders' Equity នៃតារាងតុល្យការ ដើម្បីឱ្យអ្នកប្រើប្រាស់បានដឹង និងបានយល់ដោយមិនចាំបាច់បកស្រាយទៅPreparer វិញឡើយ។

របាយការណ៍បម្រែបម្រួលទុន គឺជាឯកសារហិរញ្ញវត្ថុដែលធនាគារបានបង្ហាញហើយជាផ្នែកមួយនៃរបាយការណ៍តុល្យការ។ វាបង្ហាញអំពីការបម្រែបម្រួលតម្លៃទៅលើភាគទុនិកឬផលប្រយោជន៍ម្ចាស់ទុននៅក្នុងធនាគារមួយចាប់ពីថ្ងៃដើមដំបូង រហូតដល់ថ្ងៃបញ្ចប់នៅកំឡុងការិយបរិច្ឆេទមួយ។ជាទូទៅរបាយការណ៍បម្រែបម្រួលទុនមានការផ្លាស់ប្តូរចាប់ពីដើមឆ្នាំរហូតដល់ដំណាច់ឆ្នាំ។

៥. កំណត់បង្ហាញ (NOTE TO FINANCIAL STATEMENTS)

កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ គឺជារបាយការណ៍ពន្យល់បន្ថែម បរិយាយ ឬពិពណ៌នានូវប្រវត្តិសាច់រឿងពិតរបស់សហគ្រាស បន្ថែមលើរបាយការណ៍តុល្យការ របាយការណ៍លទ្ធផលរបាយការណ៍បម្រែបម្រួលមូលធន និងរបាយការណ៍លំហូរសាច់ប្រាក់ក្នុងគោលបំណងឱ្យអ្នកប្រើប្រាស់បានដឹង និងបានយល់ដោយមិនចាំបាច់សួរត្រឡប់ទៅ preparer វិញឡើយ។

ជំពូកទី៤

ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ

ចំណុចខ្លាំង និងចំណុចខ្សោយ របស់ធនាគារពិតជាមានសារៈសំខាន់បំផុតក្នុងការវាយតម្លៃ វាស់វែងដំណើរការ និងសកម្មភាពរបស់ធនាគារ។ ក្រោយពីការសិក្សាស្រាវជ្រាវវិភាគរួចមក យើងសង្កេតឃើញថាធនាគារអេស៊ីលីដា ក៏អិលស៊ី នៅតែមានចំណុចខ្លាំង និងមានចំណុចខ្វះខាតមួយចំនួនដែលរួមមាន៖

៤.១ ការវិភាគលើចំណុចខ្លាំង

តាមរយៈការសិក្សាស្រាវជ្រាវទៅលើធនាគារអេស៊ីលីដា ទៅលើសមាសធាតុរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារនិងវិធីសាស្ត្រនៃការវិភាគទៅលើរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគាររួចមក។ យើងឃើញថាការរៀបចំរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារអេស៊ីលីដារៀបចំឡើងយ៉ាងលម្អិតដោយមានសមាសភាពចូលរួមសំខាន់ៗដូចជា របាយការណ៍លទ្ធផលរបាយការណ៍តុល្យការ របាយការណ៍លំហូរសាច់ប្រាក់ របាយការណ៍បម្រែបម្រួលមូលធន និង របាយការណ៍កំណត់សម្គាល់លើរបាយការណ៍ហិរញ្ញវត្ថុ។

សភាពរបាយការណ៍ទាំងនេះបានបញ្ជាក់ថា របាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារអេស៊ីលីដាមានភាពច្បាស់លាស់លម្អិតដែលបានសរសេររៀបរាប់យ៉ាងច្បាស់នៅក្នុងរបាយការណ៍នីមួយៗ ដែលអាចធ្វើឱ្យអតិថិជនអាចជឿទុកចិត្តបានជាពិសេសគឺ ការរៀបចំរបាយការណ៍មានលក្ខណៈងាយស្រួលងាយក្នុងការវិភាគនិងតាមដាន។

ជាពិសេសតាមរយៈការមើលទៅលើសមាសធាតុនៃរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារ អេស៊ីលីដាខាងលើនេះផងដែរនេះបានបង្ហាញយ៉ាងច្បាស់អំពីភាពរីកចម្រើននិងចំណុចខ្លាំងរបស់ធនាគារក្នុងការប្រកួតប្រជែងក្នុងទីផ្សារ។

រីឯការវិភាគរបាយការណ៍ហិរញ្ញវត្ថុរបស់ធនាគារវិញក៏មានភាពច្បាស់លាស់ដោយយោងទៅតាមរូបមន្តនីតិវិធីនៃការវិភាគជាពិសេសលទ្ធផលនៃការវិភាគរបាយការណ៍បានបង្ហាញ អំពីភាពរឹងមាំដែលជាទីទុកចិត្តរបស់អតិថិជនទៅលើធនាគារផងដែរ។ ឧទាហរណ៍ដូចខាងក្រោម៖

- ចំណូលបានពីការប្រាក់ក្នុងឆ្នាំ២០២០មានការកើនឡើងធៀបបើនឹងឆ្នាំ២០១៩ស្មើនឹងអត្រា6,52% ដែលត្រូវនឹង ទឹកប្រាក់ចំនួន \$ 31,551,010 ធៀបនឹងឆ្នាំ២០១៩ពីព្រោះតែកម្ចីតណាទានរបស់អតិថិជនមានការកើន។

- ចំណាយការប្រាក់ មានការកើនឡើងគួរឱ្យកត់សម្គាល់ ចំនួនទឹកប្រាក់ \$ 6,095,363 ត្រូវនឹងអត្រា 3.89% បើធៀបនឹងឆ្នាំ២០១៩ពីព្រោះតែធនាគារបានបង្កើនទៅលើប្រាក់បញ្ញើរបស់អតិថិជន។

- ទ្រព្យសកម្មរយៈពេលខ្លីមានការកើនឡើងគួរឲ្យកត់សម្គាល់ នេះបង្ហាញឱ្យឃើញថាធនាគារបានបង្កើនទ្រព្យសកម្មរយៈពេលខ្លីបានល្អសម្រាប់នៅក្នុងឆ្នាំ២០២០ ដែលមានទឹកប្រាក់សរុប 22,766,913ស្មើនឹង 29.87%តាមរយៈ ការពង្រីកជាសាខាបន្ថែមទៀតទៅតាមបណ្តាលខេត្តផ្សេងៗបានច្រើន។

- បំណុលដែលបានមកពីប្រាក់បញ្ញើរបស់អតិថិជន មានការកើនឡើងអត្រាស្មើនឹង 4.82% ធៀបជាមួយនឹងឆ្នាំ២០១៩ ដែលមានទឹកប្រាក់សរុប 5,416,868,481 នេះបានបញ្ជាក់ឱ្យឃើញថាអតិថិជនមានទំនុកចិត្តក្នុងការយកប្រាក់មកធ្វើកាន់តែច្រើនឡើង ។

- ប្រាក់បញ្ញើនៅធនាគារផ្សេងៗ ក៏មានការកើនដល់អត្រាស្មើនឹង 38.64% ត្រូវនឹងចំនួនទឹកប្រាក់ \$ 226,959,091 បើធៀបនឹងឆ្នាំ២០១៩។

- ឥណទាននិងបុរេប្រទានអតិថិជន ក៏មានការកើនឡើង ដែលមានអត្រាស្មើនឹង 16.26% ត្រូវនឹងចំនួនទឹកប្រាក់ \$ 625,280,099 បើធៀបនឹងឆ្នាំ២០១៩។

- ចំពោះទ្រព្យនិងគ្រឿងបរិក្ខារយើងឃើញមានចំនួនទឹកប្រាក់នៅក្នុងឆ្នាំ2019 មានចំនួន 131,159,792 និងឆ្នាំ 2020 មានចំនួន 127,546,441 យើងឃើញមានទឹកប្រាក់ថយចុះចំនួន 3,613,351 ត្រូវនឹង 2.75%។

- ធនាគារមានលទ្ធភាពបង្កើនទ្រព្យសកម្មរបស់ខ្លួនឱ្យកើនឡើងដែល ក្នុងអត្រា12.43% ត្រូវនឹងចំនួនទឹកប្រាក់ \$ 579,641,380 បើធៀបនឹងឆ្នាំ២០១៩។

- សំវិធានធនពន្ធលើប្រាក់ចំណេញវិញ មានការថយចុះ ដែលមានអត្រាកើនឡើងស្មើនឹងអត្រា 32.85% ត្រូវនឹងចំនួនទឹកប្រាក់ \$ 11,725,940 បើធៀបនឹងឆ្នាំ២០១៩។

- ទុនបម្រុង មានការកើនឡើង ដែលមានអត្រាកើនឡើងស្មើនឹងអត្រា 26.57% ត្រូវនឹងចំនួនទឹកប្រាក់ \$ 1,239,883,281បើធៀបនឹងឆ្នាំ២០១៩។

- ទ្រព្យអកម្មសរុប មានការកើនឡើង ហើយមូលធនរបស់ធនាគារ ក៏មានការកើនឡើង ដែលមានអត្រាកើនឡើងស្មើនឹងអត្រា 12.02% ត្រូវនឹងចំនួនទឹកប្រាក់ \$ 79,425,681 បើធៀបជាមួយឆ្នាំ២០១៩។

៤.២ ការវិភាគលើចំណុចខ្សោយ

បន្ទាប់ពីយើងសិក្សាអំពីចំណុចខ្លាំងរបស់ធនាគារយើងក៏បាន ឃើញផងដែរអំពីចំណុចខ្លះខាតមួយចំនួនរបស់ធនាគារដូចជា លើការប្រើប្រាស់សមាសភាពរបាយការណ៍មានសមាសភាពចូលរួមច្រើន សមាសភាពនៃរបាយការណ៍មួយចំនួនអាចនឹងពិបាកសម្រាប់អតិថិជនក្នុងការសិក្សាស្វែងយល់។

រីឯទៅលើការវិភាគរបាយការណ៍វិញមានចំណុចខ្លះក៏ជាផលវិបាកផងដែរសម្រាប់ការតាមដានរបស់អតិថិជន ជាពិសេសការប្រើប្រាស់ពាក្យគន្លឹះដែលមិនងាយយកជាភាសាខ្មែរ។ ឧទាហរណ៍ដូចខាងក្រោយ៖

- ចំណូលសុទ្ធទៅលើកម្រៃជើងសារ នៅក្នុងឆ្នាំ ២០២០ មានចំនួនទឹកប្រាក់ថយចុះរហូតទៅដល់

• \$ 45,775,165 ស្មើនឹងអត្រា 6.07% ធៀបនឹងឆ្នាំ ២០១៩ នេះបានបង្ហាញថា ធនាគារអេស៊ីលីដាគឺ អិលស៊ី មានចំណុចខ្វះខាតត្រង់ចំណុចនេះ ។

- ចំណែកឯសិទ្ធិនៃការប្រើប្រាស់ទ្រព្យសកម្មយើងឃើញមានចំនួន ទឹកប្រាក់នៅក្នុងឆ្នាំ 2019 មានចំនួន \$32,569,457 និងឆ្នាំ 2020 មានចំនួន \$29,529,768 យើងឃើញមានទឹកប្រាក់ថយចុះចំនួន \$3,039,689 ត្រូវនឹង 9.33%។
- ចំពោះទ្រព្យសកម្មពន្យារនៃការបង់ពន្ធសុទ្ធទាំងឡាយយើងឃើញមានទឹកប្រាក់នៅក្នុងឆ្នាំ 2019 មាន ចំនួន \$14,814,354 និងឆ្នាំ 2020 មានចំនួន \$11,195,845 យើងឃើញមានទឹកប្រាក់ថយចុះចំនួន \$3,618,509 ត្រូវនឹង 24.42 %។
- រីឯបំណុលពន្ធលើប្រាក់ចំណេញ នៅក្នុងឆ្នាំ 2019 មានទឹកប្រាក់ \$30,459,303 ចំណែកឆ្នាំ 2020 មាន ទឹកប្រាក់ \$30,292,370 វាមានការថយចុះ \$166,933 ស្មើនឹង 0.54% ។

ជំពូកទី៥

សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

៥.១ សេចក្តីសន្និដ្ឋាន (Conclusion)

យោងទៅតាមការបកស្រាយបំភ្លឺ ទៅលើចំណុចជាច្រើនទាក់ទងទៅលើប្រធានបទស្តីពី ការវិភាគលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ក្នុងមកក្រោមការយកចិត្តទុកដាក់របស់សាស្ត្រាចារ្យដឹកនាំនៃវិទ្យាស្ថាន វ៉ាន់ដា បានជួយពន្យល់ណែនាំ បង្ហាញពីប្រភពព័ត៌មាន និងកែតម្រូវនូវចំណុចខ្វះខាត អំពីវិធីសាស្ត្រនៃការវិភាគរបាយការណ៍ហិរញ្ញវត្ថុ និងគួបផ្សំនឹងចំណេះដឹងដែលបានសិក្សាក្នុងមក ធ្វើឱ្យខ្ញុំបានបានសម្រេចកិច្ចការស្រាវជ្រាវប្រធានបទមួយនេះបានដោយជោគជ័យ។

តាមរយៈការសិក្សាស្រាវជ្រាវអំពី ការវិភាគលើរបាយការណ៍ហិរញ្ញវត្ថុរបស់ ធនាគារ អេស៊ីលីដា ភីអិលស៊ី រួចមកខ្ញុំបានអាចសន្និដ្ឋានបានថា ការរកស៊ីរបស់ធនាគារមានភាពប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ ដែលបញ្ជាក់ពីភាពខ្លាំងរបស់ធនាគារក្នុងការផ្តល់ទំនុកចិត្តដល់អតិថិជន ។ ជាក់ស្តែងបើយើងក្រឡេកទៅមើលអំពីចំណូលការប្រាក់ស្រុកយើងឃើញថាបើប្រៀបធៀបពីឆ្នាំ 2019 ទៅ 2020 មានការកើនឡើង 11.52% ។ ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់នឹងទទួលយកបានសម្រាប់ធនាគារក្នុងសកម្មភាពរកស៊ីរយៈពេលមួយឆ្នាំរបស់ខ្លួន។ យ៉ាងណាមិញ ជាបើយើងមើលទៅលើប្រាក់ចំណេញប្រចាំឆ្នាំវិញឃើញថា បើធៀបជាមួយនឹងឆ្នាំ 2019 គឺមានការកើនឡើងខ្ពស់រហូតទៅដល់ 17.07% នេះវាបានបង្ហាញថាធនាគារពិតជាបង្ហាញពីភាពរីកចម្រើន ភាពរឹងមាំក្នុងការពង្រីកវិសាលភាពនៅក្នុងទីផ្សារជាពិសេសការទាក់ទាញអតិថិជនពីដៃគូប្រកួតប្រជែងរបស់ខ្លួនបានយ៉ាងល្អ។ ជាងនេះទៅទៀតបើយើងមើលទៅលើទ្រព្យរបស់ធនាគារវិញបើធៀបជាមួយនឹងឆ្នាំ 2019 ឃើញថានៅឆ្នាំ 2020 នេះទ្រព្យរបស់ធនាគារមានការកើនឡើង 6.10% នេះបង្ហាញថាធនាគារមានការកើនឡើងទ្រព្យគួរឱ្យកត់សម្គាល់ដែលបញ្ជាក់អំពីភាពរីកចម្រើនរបស់ធនាគារជាពិសេសទាក់ទងនឹងប្រាក់ចំណេញរបស់ធនាគារតែម្តង។ ចំណែកឯទៅលើទុនវិញធនាគារមានការកើនឡើងនៃទុនបម្រុងទុករបស់ខ្លួនដើម្បីទុករកស៊ីបន្តនៅឆ្នាំបន្ទាប់ផងដែរគឺមានកំណើនរហូតដល់ 17.17% ធៀបនឹងឆ្នាំ 2019។ ក្រៅពីភាពវិជ្ជមានធនាគារក៏មានចំណុចខ្វះខាតផងដែរ ដូចជាទៅលើចំណូលពន្ធលើថ្លៃជួលនិងចំណូលទៅលើកម្រៃជើងសារមានការថយចុះ7.76% បើធៀបនឹងឆ្នាំ 2019 ។ ដែលនេះជាចំណុចខ្សោយមួយដែលធនាគារត្រូវតែកែតម្រូវឡើងវិញ។

៥.២ ការផ្តល់អនុសាសន៍ (Recommendation)

តាមរយៈការរៀបរាប់ខាងលើ ស្តីអំពីលទ្ធផលនៃការស្រាវជ្រាវ ខ្ញុំបានទៅលើប្រធានបទ ការវិភាគរបាយការណ៍ហិរញ្ញវត្ថុធនាគារ អេស៊ីលីដា ភីអិលស៊ី ខ្ញុំបានស្វែងយល់ឃើញទាំងចំណុច អវិជ្ជមានរបស់ធនាគារមួយចំនួន។ ជាមួយគ្នានេះដែរ ខ្ញុំបានមានមតិយោបល់មួយចំនួន ដើម្បីជាប្រយោជន៍ដល់ធនាគារ ទោះបីមិនបានត្រឹមត្រូវមួយរយភាគរយក៏ដោយ។ អនុសាសន៍របស់ ខ្ញុំបានមាន ៖

- ដោយមើលឃើញថាចំណូលនៃកម្រៃជើងសារមានការថយចុះនៅក្នុងឆ្នាំ 2020 ដូច្នេះធនាគារគួរតែពិនិត្យមើលឡើងវិញទៅលើកម្រៃជើងសារ ដើម្បីបង្កើនប្រាក់ឱ្យច្រើនជាងនេះនៅឆ្នាំខាងមុខបន្តបន្ទាប់ទៀត ។

• ចំណែកឯសិទ្ធិនៃការប្រើប្រាស់ទ្រព្យសកម្មវិញក៏ឃើញមានការថយចុះដែលនៅក្នុងឆ្នាំ 2020 ដូចនេះធនាគារគួរតែពិនិត្យមើលឡើងវិញទៅលើបញ្ហានេះ ដើម្បីឲ្យធនាគារអាចមានលទ្ធភាពប្រើប្រាស់ទ្រព្យឱ្យបានកាន់តែច្រើននៅឆ្នាំបន្តបន្ទាប់ទៀត។

• រីឯបំណុលពន្ធលើប្រាក់ចំណេញវិញមានការថយចុះនៅក្នុងឆ្នាំ 2020 ដូច្នេះ ធនាគារគួរតែគិតគូរទៅលើចំណាយមួយចំនួនដែលធ្វើឱ្យប្រាក់ចំណូលរបស់ធនាគារមានការថយចុះ ដើម្បីឲ្យធនាគារអាចមានលទ្ធភាពផលិតប្រាក់ចំណេញឱ្យកាន់តែច្រើននៅឆ្នាំខាងមុខទៀត ។

ឯកសារយោង (References)

១. ឯកសារដកស្រង់ចេញពីបណ្ណាល័យ នៃវិទ្យាស្ថាន វ៉ាន់ដាវ គណនេយ្យ
២. ដកស្រង់ចេញពី Google
៣. ដកចេញពីការវិភាគរបាយការណ៍ហិរញ្ញវត្ថុ របស់សាស្ត្រាចារ្យជំនួយ ឌីម សារីទ្វ
៤. https://www.acledabank.com.kh/kh/khm/ff_history
៥. <https://acledabank.com.kh/kh>
៦. <https://www.khsearch.com/qna/24780>
៧. What Is the Debt Ratio? (investopedia.com)
៨. Debt to Equity Ratio, Demystified (hubspot.com)
៩. https://en.wikipedia.org/wiki/Financial_statement_analysis
១០. <https://tinyurl.com/596ph7yz> (ចូលមើល ០៥ មិថុនា ២០២៣)
១១. <https://khemsarith.wordpress.com>
១២. <https://medium.com/overlayanalytics/the-history-of-financial-reporting-f952415a4a63>
១៣. <https://www.khsearch.com/qna/17946> (ចូលមើលថ្ងៃ ០៥ មិថុនា ២០២៣)
១៤. <https://www.CFA> Institute Financial Statement Analysis 2020
១៥. https://www.acledabank.com.kh/kh/khm/ff_vision_mission
១៦. https://www.acledabank.com.kh/kh/khm/md_logo
១៧. https://www.acledabank.com.kh/kh/khm/fi_auditedreport_2019
១៨. https://www.acledabank.com.kh/kh/khm/fi_auditedreport_2020
១៩. <https://www.myaccountingcourse.com/financial-ratios/return-on-equity>

ឧបសម្ព័ន្ធ (Appendix)

ទិន្នន័យហិរញ្ញវត្ថុសង្ខេប

ឯកតាគិតជាភាគរយនៃផលចំណូលសរុប	៣១/១២/២០២០ បានធ្វើសវនកម្ម	៣១/១២/២០១៩ បានធ្វើសវនកម្ម	៣១/១២/២០១៨ បានធ្វើសវនកម្ម	៣១/១២/២០១៧ បានធ្វើសវនកម្ម	៣១/១២/២០១៦ បានធ្វើសវនកម្ម	បម្រែបម្រួល (%) ១
ទិន្នន័យហិរញ្ញវត្ថុសង្ខេបរួម (ស.រ.ហ.អ.ក)						
ទ្រព្យសកម្ម	៦.៥៥១.៤៩៤	៦.១៧៥.១៦២	៥.៦៨៣.៥៧៤	៥.២៤៧.០៩៤	៤.៦៧៣.៩៧៥	៦,០៩%
ឥណទាន និងបុរេប្រទាន (សុទ្ធ)	៤.៤៧១.៣០១	៣.៨៤៦.០២១	៣.៥៩៤.៣៥៩	៣.១១៨.៥៧៧	២.៨៤៤.៧១២	១៦,២៦%
បំណុល	៥.៤៦១.៨៦៤	៥.២១០.៧០០	៤.៨៣០.៧៣៤	៤.៤៩៦.៨៧១	៣.៨៩៦.៦៥៧	៤,៨២%
ប្រាក់បញ្ញើ	៥.៦១១.២៩៦	៤.៣៦៧.៨៩៤	៣.៨៦៤.៤៥៥	៣.៣៥៤.៩៦៨	៣.១៥៥.៥១៦	៥,៥៧%
ដើមទុន	៤.៣៣១.១៦៣	៤.២៤៤.៨១៤	៣.៨៥៥.២២៤	៣.៥៤៤.៥៤៥	៣.០៧៧.៧៦៤	១,០១%
មូលនិធិម្ចាស់ហ៊ុន ២	១.០៤៩.៦២៦	៩៦៤.៤៦២	៨៥២.៨៤០	៧៤៥.៦៦១	៦៧៣.៦៤១	១២,៩៨%
ចំណូលមូល	៥៧៩.២២១	៥៥០.១២៤	៥១០.៦៥៥	៤៩៣.៨៧៩	៤៧១.៣៣០	៥,២៩%
ប្រាក់ចំណេញមុនពន្ធដកពន្ធ	១៤០.០៣៥	១៥៣.៥២៣	១៥០.៨៣២	១០៨.៩២៤	១៥១.៩៦៥	១៧,២៧%
ប្រាក់ចំណេញសុទ្ធក្រោយពន្ធដកពន្ធ	១៤១.៤៩៣	១២០.៨៦០	១១៩.៣១៤	៨៦.៧៦៦	១២២.៩២៣	១៧,០៧%
ចំណេញក្នុងមួយភាគហ៊ុន	០,៣៣៩\$	០,២៩៩\$	០,៣០៩\$	០,២៤៩\$	០,៤០៩\$	១៣,៧៩%
ភាគលាភ ៣	០,០៩៨១\$	០,០៧៦៣\$	០,១០៦៣\$	០,១២៧៨\$	០,១០៦២\$	២៨,៥៧%

ទិន្នន័យហិរញ្ញវត្ថុសង្ខេបដាច់ដោយឡែក (ស.រ.ហ.អ.ក)

ទ្រព្យសកម្ម	៦.៣៧៩.៤៨៤	៦.០១៧.៣០៣	៥.៥៦៧.៥៩៥	៥.១២៣.៤២៨	៤.៥៦៩.៩២៨	៦,០២%
ឥណទាន និងបុរេប្រទាន (សុទ្ធ)	៤.២៩២.៦៤៩	៣.៦៨៦.៥៧៩	៣.៤៥៩.៥៦៦	២.៩៧០.៩៦៧	២.៧៥៥.៦៦៦	១៦,៤៤%
បំណុល	៥.២៨៥.៤៥៨	៥.០៤៥.០២៥	៤.៧០៤.៦៤៨	៤.៣៧០.៦០៤	៣.៨៤៣.៦៥៩	៤,៧៧%
ប្រាក់បញ្ញើ	៤.៤៧៧.០៣៣	៤.២៥៦.៤២៤	៣.៧៨០.២៧៨	៣.២៧៧.៥៧៧	៣.០៧៩.៣៥៤	៥,១៨%
ដើមទុន ៤	៤.៣៣១.១៦៣	៤.២៤៤.៨១៤	៣.៨៥៥.២២៤	៣.៥៤៤.៥៤៥	៣.០៧៧.៧៦៤	១,០១%
មូលនិធិម្ចាស់ហ៊ុន ៥	១.០៤៩.០២៦	៩៧២.២៧៩	៨៦២.៨៤០	៧៥២.៨៦៤	៦៨៦.២២៤	១២,៥២%
ចំណូលមូល	៥៣៧.៧៥៦	៥១៤.៩៣៣	៤៨២.៣១៧	៤៦២.៤៦៥	៤៤៣.៩១៩	៤,៤៣%
ប្រាក់ចំណេញមុនពន្ធដកពន្ធ	១៧២.១៥៤	១៤៨.២២៦	១៤៦.៥៦៥	៩៩.៧៨៤	១៤៦.១៧២	១៦,១៤%
ប្រាក់ចំណេញសុទ្ធក្រោយពន្ធដកពន្ធ	១៣៨.៣៤២	១១៧.៨៨៧	១១៦.៩៩១	៧៩.៩២៨	១១៧.៩១៣	១៧,៣៥%

ចំណុចសំខាន់ៗក្នុងឆ្នាំ២០២០ (សម្ព័ន្ធនាការ)

- ទ្រព្យសកម្ម កើនឡើង ៦,០៩% រហូតដល់ ៦.៥៥១,៤៩៤ លានដុល្លារអាមេរិក ។
- សមតុល្យឥណទាន (សុទ្ធ) កើនឡើង ១៦,២៦% រហូតដល់ ៤.៤៧១,៣០១ លានដុល្លារអាមេរិក ។
- ឥណទានមិនដំណើរការរៀបរៀងឥណទានសរុប មានចំនួន ២,៤០% ។
- សេវាបញ្ញើ-សន្សំ កើនឡើង ៥,៥៧% រហូតដល់ ៥.៦១១,២៩៦ លានដុល្លារអាមេរិក ។
- មូលនិធិម្ចាស់ហ៊ុន កើនឡើង ១២,៩៨% ពី ៩៦៤,៤៦២ លានដុល្លារអាមេរិក ដល់ ១.០៤៩,៦២៦ លានដុល្លារអាមេរិក ។
- ប្រាក់ចំណេញសុទ្ធក្រោយពន្ធដកពន្ធ មានចំនួន ១៤១,៤៩៣ លានដុល្លារអាមេរិក ។
- ផលលើមូលធន មានចំនួន ១២,៩៨% ។
- ធនាគារ អេស៊ីលីដា គីរីលីដា មានបណ្តាញប្រតិបត្តិការចំនួន ៣១៩សាខា នៅក្នុងព្រះរាជាណាចក្រកម្ពុជា, សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, និង សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ។

១ បម្រែបម្រួលពី ឆ្នាំ២០១៩ ដល់ ឆ្នាំ២០២០ ។

២ មិនគិតបញ្ចូលអប្បបរមាភាគហ៊ុន និងបំណុលបន្ទាប់បន្សំ ។

៣ ការបែងចែកភាគលាភពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៨ ត្រូវបានបែងចែក ២០% ជាសាច់ប្រាក់ និង ៨០% ជាភាគហ៊ុន។ សម្រាប់ឆ្នាំ២០១៩ និង ឆ្នាំ២០២០ ភាគលាភ ១០០% ត្រូវបានបែងចែកជា សាច់ប្រាក់ ។

៤ ដើមទុនរបស់ អេស៊ីលីដា ហ្វាយណង់ហ្ស៍ ត្រាស់ និងអេ អេស អេ មានបណ្តាញដូចខាងក្រោម៖

វិធាន	២០២០	២០១៩	២០១៨	២០១៧	២០១៦
ភាគហ៊ុន អេស៊ីលីដា ហ្វាយណង់ហ្ស៍ ត្រាស់ (%)	២៥,៧៣៩%	២៦,០០០%	២៦,០០០%	២៦,០០០%	២៥,១០១%
ចំនួនភាគហ៊ុន អេស៊ីលីដា ហ្វាយណង់ហ្ស៍ ត្រាស់	១១១.៤៩២.៧១៩	១១១.៤៩២.៧១៩	១០២.៧៥៤.២៦៧	៩៣.២២១.៦៨៩	៨៧.២៦៧.៥៧៥
ភាគហ៊ុន អេ អេស អេ (%)	២៤,៧៤៩%	២៥,០០០%	២៥,០០០%	២៥,០០០%	២៥,៤៩៣%
ចំនួនភាគហ៊ុន អេ អេស អេ	១០៧.២០៤.៥៤៧	១០៧.២០៤.៥៤៧	៩៨.៨០៦.០៣៤	៨៩.៦៣៦.២៤៦	៨៥.៦៩២.០២៦

៥ មិនគិតបញ្ចូលបំណុលបន្ទាប់បន្សំ ។